



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

ឆ្នាំទី១៩ លេខ១៩

ត្រីមាសទី០១ ឆ្នាំ២០១៩

# **ព័ត៌មាន**

**ផ្សាយចេញពី**

**ទីស្តីការគណៈរដ្ឋមន្ត្រី**

**សារធាន**

**ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស**

# ក

## មាតិកា

### I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

#### ព្រះរាជក្រឹត្យ

- ២០-០២-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៦៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **ងឹង ធីរិយី** (PENG, DEQI) ជនជាតិចិន សញ្ជាតិចិន ២០៨១
- ២០-០២-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៦៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោកស្រី **ឡាន យានម៉ី** (LAN, TIANMEI) ជនជាតិចិន សញ្ជាតិចិន ២០៨២
- ២០-០២-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៦៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **វ៉ៃ ហ្វូន** (WAI PHONE) ជនជាតិមីយ៉ាន់ម៉ា សញ្ជាតិ Seychelles ២០៨៣
- ២១-០២-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៧០ ស្តីពី ការតម្លើងឋានៈ អ្នកអង្គ **ស៊ីសុវត្ថិ ប៊ុន្ទារាចឿ** ជាអ្នកអង្គម្ចាស់ **ស៊ីសុវត្ថិ ប៊ុន្ទារាចឿ** ២០៨៤
- ២១-០២-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៧១ ស្តីពី ការតែងតាំងមន្ត្រីរាជការនៃក្រសួងកិច្ចការ នារី ០២រូប ២០៨៥
- ២១-០២-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៧២ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា សម្តេចពិជ័យសេនា **ឡៅ ធាត្យ** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ០៤រូប ២០៨៦
- ២១-០២-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៧៣ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **ហួង វណ្ណា** ជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើអនុរដ្ឋលេខាធិការ ២០៨៧
- ២១-០២-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៧៤ ស្តីពី ការផ្ទេរមហោសេនា **យេវ្យង សុណារមីន** នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់មកជា ឋានន្តរស័ក្តិ ឧត្តមអគ្គនុរាជ ថ្នាក់លេខ៣ នៃ ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ២០៨៨
- ២១-០២-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៧៥ ស្តីពី ការតែងតាំង លោក **ទុត វ៉ានី** ជា ឧកញ៉ា ២០៨៩
- ២១-០២-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៧៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ- យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ចំនួន ៤៤ រូប ២០៩០
- ២១-០២-២០១៩ - ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៧៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ- យស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សប្បទិ ចំពោះ អស់លោក និងកងកម្លាំងប្រដាប់អាវុធ ចំនួន ១១ រូប ២០៩៣

- ២១-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៧៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-យស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា ជាកិច្ចបច្ច្រាមរណៈ ចំពោះ សពលោក **ជ័យ វិធី** ២០៩៤
- ២២-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៨០ ស្តីពី ការតែងតាំងមុខតំណែងនិងផ្តល់ឋានៈ ឯកឧត្តម **លី ចុន្ទី** ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា របស់ក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើអគ្គនាយក ២០៩៥
- ២២-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៨១ ស្តីពី ការតែងតាំងនិងផ្តល់ឋានៈដល់ជំនួយការរាជ បណ្ឌិត្យសភាកម្ពុជា ០៧រូប ២០៩៦
- ២២-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៨២ ស្តីពី ការតែងតាំងនិងផ្តល់ឋានៈឯកឧត្តមបណ្ឌិត **វីរី សុខគង់** ជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈ ស្មើ អគ្គនាយក ២០៩៨
- ២២-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៨៣ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ២១០០
- ២២-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៨៤ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបនិយ កម្ពុដល់លោក **ប្រាក់រា ផ្សំវិភិត** (PRACHA PHOTHIPHIPHIT) ជនជាតិថៃ សញ្ជាតិថៃ ២១០២
- ០៥-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥១២ ស្តីពី ការតែងតាំងលោកជំទាវ **លី ចូចឡេង** ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិទី៣ (ឆ្នាំ២០១៩-២០២៨) ជ្រើសតាំង ដោយរដ្ឋសភា នីតិកាលទី៦ ២១០៣

**II. រាជរដ្ឋាភិបាល**

**១. អនុក្រឹត្យ**

- ១៩-០៣-២០១៩ -អនុក្រឹត្យលេខ ៤៣ អនក្រ.បក ស្តីពី ការកែប្រែនិងការតម្លើងប្រាក់បំណាច់មុខងារមន្ត្រី រាជការស៊ីវិល ២១០៤
- ២០-០២-២០១៩ -អនុក្រឹត្យលេខ ២០៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ២១២១
- ២០-០២-២០១៩ -អនុក្រឹត្យលេខ ២០៩ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារភ័ណ្ណ ២១២៣
- ២០-០២-២០១៩ -អនុក្រឹត្យលេខ ២១០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ២១២៥
- ២០-០២-២០១៩ -អនុក្រឹត្យលេខ ២១១ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ២១២៧

**គ**

២០-០២-២០១៩ -អនុក្រឹត្យលេខ ២១២ អនក្រ.តត ស្តីពី ការផ្ទេរបញ្ចូលទៅក្នុងឋានន្តរស័ក្តិវិវរអគ្គានុរក្ស  
នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ២១៣០

២១-០២-២០១៩ -អនុក្រឹត្យលេខ ២១៣ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ២១៣២

២១-០២-២០១៩ -អនុក្រឹត្យលេខ ២១៤ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ២១៣៤

២១-០២-២០១៩ -អនុក្រឹត្យលេខ ២១៥ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ២១៣៩

២១-០២-២០១៩ -អនុក្រឹត្យលេខ ២១៧ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ២១៤១

២១-០២-២០១៩ -អនុក្រឹត្យលេខ ២១៨ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ២១៤២

២១-០២-២០១៩ -អនុក្រឹត្យលេខ ២២០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ២១៤៤

២១-០២-២០១៩ -អនុក្រឹត្យលេខ ២២១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ២១៤៥

២១-០២-២០១៩ -អនុក្រឹត្យលេខ ២២២ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ២១៤៧

២១-០២-២០១៩ -អនុក្រឹត្យលេខ ២២៣ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ២១៥០

**២.សេចក្តីសម្រេច**

០៦-០៣-២០១៩ -សេចក្តីសម្រេចលេខ ៣២ សសរ ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន  
ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ  
ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ២១៥១

០៦-០៣-២០១៩ -សេចក្តីសម្រេចលេខ ៣៣ សសរ ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន  
ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ  
ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ២១៥៧

០៦-០៣-២០១៩ -សេចក្តីសម្រេចលេខ ៣៤ សសរ ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន  
ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ  
ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ២១៦០

**III. ការងារបណ្តាញក្រសួង**

**១. ទិស្តីការរដ្ឋប្បវេណីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

០៦-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ១៣៦ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់  
ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ២១៦៧

០៦-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ១៣៧ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យករចំណូល និង  
ចំណូលរងអមនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២១៧៤



- ០៦-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ១៣៨ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់ ឆ្នាំ២០១៩ របស់នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា ២១៧៨
- ២៦-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ១៩៩ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់ ឆ្នាំ២០១៩ របស់នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងអប់រំ យុវជន និងកីឡា ២១៨៣

**២-ទីស្តីការអង្គប្រឹក្សាស្ថាប័នសរុបរាជរដ្ឋាភិបាល និង សិប្បកម្ម**

- ០៣-១០-២០១៨ -ប្រកាសលេខ ៣៣៦ ឧស.កឧ.ប្រក១០ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន យីឡាយហ្វា (ខេមបូឌា) ហ្គាមិន ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ២១៨៨
- ១៧-១០-២០១៨ -ប្រកាសលេខ ៣៤៩ ឧស.កឧ.ប្រក១០ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីភីភីស៊ី អៅដរ វែរ (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ២១៩១
- ១៩-១០-២០១៨ -ប្រកាសលេខ ៣៥២ ឧស.កឧ.ប្រក១០ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហ្វេងហ្វាន (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ២១៩៤



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៤៦៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **ង៉ីង ឌីឈី** (PENG, DEQI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៧៣ នៅខេត្ត Sichuan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជ. ១៩០៤.៤៦៧

*សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៤៦៨

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិកម្មសម្រាប់លោកស្រី **ឡាន ចាន់មី** (LAN, TIANMEI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៧៣ នៅខេត្ត Sichuan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣៧.១៩០៤ ៤៣៧៤

*Handwritten signature*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៤៦៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **វៃ ហួន** (WAI PHONE) ជនជាតិមីយ៉ាន់ម៉ា សញ្ជាតិ Seychelles កើតថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ១៩៦៩ នៅទីក្រុង Yangon សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

៣៧.១៧០២.៤៧៧

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

នស/រកត/០២១៩/៤៧០

**យើង**

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

**ត្រាស់បង្គាប់**

**កង្វើតថា:**

អ្នកអង្គ ស៊ីសុវត្ថិ ឫទ្ធិរាវឲ្យ ជា អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ឫទ្ធិរាវឲ្យ

ពល. ១៧០៤.៤៧២  
**បានប្រថាប់ព្រះរាជលញ្ឆករហើយ**

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩

*R. N. N.*  
**នរោត្តម សីហមុនី**

**នរោត្តម សីហមុនី**

បានកម្មទានកិច្ចការប្រកាសច្បាប់ដើម  
លេខ ១៧០៤/២០១៩ រវ. ចច  
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩  
សម្តេចចៅហ្វាយរាជរដ្ឋបាល អឺបតិស្រីអ្នក គង់ សំនួល  
ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង



*Handwritten signature*



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/២៧១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០២ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តែងតាំងមន្ត្រីរាជការនៃក្រសួងកិច្ចការនារី ០២រូប ៖
- ១-លោកជំទាវ **ចាន់ សុធាធី** ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ។
  - ២-លោកជំទាវ **ជា ឡិច** ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

៣៣៧. ១៧០៤. ២៧៥

*នរោត្តម សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

*កិត្តិវិភាគ*

**កិត្តិវិភាគសម្រាប់លោក មីន ណារិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/២៧២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកម/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការ គ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែល មានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាសម្តេចពិជ័យសេនា **ឡៅ ឆាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ០៤រូប៖

- ១- ឯកឧត្តម **សេន សុភមង្គល** ជាទីប្រឹក្សា បន្ថែមលើមុខងារបច្ចុប្បន្ន
- ២- ឯកឧត្តម **ហារ៉ុន ស៊ីវ៉ា** ជាទីប្រឹក្សា មានឋានៈស្មើ រដ្ឋលេខាធិការ
- ៣- ឯកឧត្តម **ឡាយ សិរា** ជាទីប្រឹក្សា មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៤- ឯកឧត្តម **លី ថាវ** ជាទីប្រឹក្សា មានឋានៈស្មើ អនុរដ្ឋលេខាធិការ មិនទទួលប្រាក់បំណាច់មុខងារ ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះរាជក្រឹត្យ ១៩០២ ២៧២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩

*Handwritten signature*

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

*Handwritten signature*  
 កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/២៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១:** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ប្តូច ចន្ទឆ្មារ** ជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើអនុរដ្ឋលេខាធិការ ។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព.រ. ១៩០២.២៧៧

*សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៤៣៧៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្ទេរបញ្ចូល លោក **ឃៀង សុណារឌីន** ពីឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ មកជា ឋានន្តរស័ក្តិ ឧត្តមអគ្គនុរាជ ថ្នាក់លេខ ៣ អគ្គលេខ ៣១៣១ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

៤៣៧ . ១៩០៤ . ៤៣៧៤

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិវិធីលើបណ្តាញ មីន ឈិន



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/២៧៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

**ត្រាស់បង្គាប់**

តែងតាំង:

លោក **នុត វ៉ានី**

ជា

**ឧកញ៉ា**

ព.រ. ១៩០២.២៧៤

*N N*  
**សីហមុនី**

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៤៧៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

**ប្រោសព្រះរាជទាន**

**នូវ**

**ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ :**

១-ឯកឧត្តម មាស រដ្ឋាវឌ្ឍ

២-លោកជំទាវ ខួយ ប៊ុនថាន

**ខ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេរីវឌ្ឍន៍ :**

១-ឯកឧត្តម ខួយ យុនហ៊ី

២-លោក ឥុង រុទ្ធី

៣-លោក សុខ សាន្តតារ៉ា

**គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :**

១-ឯកឧត្តម តូច រៀង

២-លោក លី សារ៉ាវិទូ

៣-លោក ង សារ៉ូ

៤-លោក រស់ ហោង

៥-លោក សាន់ ចាន់ថន

៦-លោក សំ ហ៊ឹម

**ឃ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនា :**

១-លោក ស៊ូ សិរី



- ២-ឯកឧត្តម ទែន សារ៉ុម
- ៣-លោកជំទាវ ឌី សុខុម
- ៤-លោក ឆេង ហោន
- ៥-លោក វ៉ា សារ៉ាត
- ៦-លោកស្រី ឈាង សូតា
- ៧-លោកស្រី ញ៉ែប ស៊ីមុត្តារី

ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតីន្ត្រៈ :

- ១-លោក យ៉ុង គឹមហឿង
- ២-លោក ព្រំ ឈាងលី
- ៣-លោកស្រី នួន វេល័ក្ខ
- ៤-លោក ឈួន សំអូ
- ៥-លោក យ៉ិន សុខា
- ៦-លោកស្រី ឈួន វណ្ណា
- ៧-លោក យក់ សំភឿង
- ៨-លោក គឹម សាត
- ៩-លោក ថោង ប៊ុនធាង
- ១០-លោក ចាន់ លី
- ១១-លោក យឹម វណ្ណា
- ១២-លោកស្រី គូ តិប
- ១៣-លោកស្រី ភឿង បូរណ៍ព្រឹក្ស

ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

- ១-លោក ជុំ ឆរី
- ២-លោក គុជ សុវណ្ណារី
- ៣-លោក ឈួន លន់
- ៤-លោក ធី វុទ្ធី
- ៥-លោក ស៊ឹម សៃត





៦-លោក	នូ ភារាប្បធី
៧-លោកស្រី	ស៊ុត ស៊ីណា
៨-លោកស្រី	ឆាយ គន្ធា
៩-លោកស្រី	ឈឹម ណារី
១០-លោកស្រី	ឆាយ លាង
១១-លោកស្រី	ឈុន មុយលី
១២-លោក	ឈុន ស៊ុនអេង
១៣-លោក	មាត អឿន

៣៣.១៥០៤.៤៤០

ស ហមុនី

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/២៤៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**  
( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

**ត្រាស់ព្រះរាជទាន**

១៧

ត្រៀមឯកសារយោងសម្រាប់ព្រះរាជទានព្រះរាជប្រគល់ថ្នាក់ អស្សុជ្ជិ :

១-លោក	សៅ	ចំណាន	
២-វេសេនីយ៍ក្រី	រៀន	រដ្ឋា	អគ្គលេខ ០១១២៥១
៣-វេសេនីយ៍ក្រី	ពេជ	សោភ័ណ	អគ្គលេខ ០៨៧០១
៤-អនុវេសេនីយ៍ឯក	ស៊ូ	លីនចន្ទ	អគ្គលេខ ៥០៤៩៥
៥-លោក	រុង	លីណា	
៦-លោក	ជូ	សំរៀន	
៧-លោក	សួន	ដាន	
៨-លោក	សំ	សារីទូ	
៩-លោក	ញ៉ែប	ទ្រា	
១០-លោក	សារី	សារ៉ាដាត	
១១-លោក	ម៉ឺង	រណ្តា	

៣៣-១៥០៤-២៤៧១

*សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិ៍សិរីសោភ័ណ ប៊ិន ឈិន



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៤៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  
និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម)

**ប្រោសព្រះរាជទាន**

**ទូទ**

គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

ជាកិច្ចបញ្ជាមរណៈ

ចំពោះ

សពលោក **ជ័យ វឌ្ឍី**

៣៧៧-១៧០៤-៤៧៧

**នរោត្តម សីហមុនី**

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៤៤០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៣/១២៩ ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០០៣ ស្តីពីការទទួលស្គាល់ គុណភាពអប់រំឧត្តមសិក្សា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២០៥/០៩៧ ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០០៥ ស្តីពីការកែសម្រួលមាត្រា ១០ មាត្រា១១ មាត្រា១៤ មាត្រា១៥ និងមាត្រា១៦ នៃព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៩/២៤៣ ចុះថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០០៩ ស្តីពីការកែសម្រួល មាត្រា១៣ និងមាត្រា៣០ នៃព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា និងកែសម្រួលមាត្រា១៦ថ្មី នៃព្រះរាជក្រឹត្យស្តីពីការកែសម្រួលមាត្រា១០ មាត្រា១១ មាត្រា១៤ មាត្រា ១៥ និងមាត្រា១៦ នៃព្រះរាជក្រឹត្យស្តីពី ការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តែងតាំងមុខតំណែងនិងផ្តល់ឋានៈ ឯកឧត្តម **លី ឆុធី** ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា របស់ក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើ អគ្គនាយក ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

ព្រះរាជក្រឹត្យ ១៩០៤.៤៤០

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**  
បានបម្រុងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិភោស្តលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/២៤១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើត រាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការ កែសម្រួលមាត្រា៤ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨៦ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការ កែសម្រួលមាត្រា៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការ បង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងមាត្រា៤(ថ្មី) មាត្រា១០(ថ្មី) មាត្រា១១(ថ្មី) មាត្រា១២(ថ្មី) និងមាត្រា២០(ថ្មី) នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**



តាំងនិងផ្តល់ឋានៈដល់ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា ០៧រូប :  
ឯកឧត្តមបណ្ឌិត **អ៊ុំ ម៉ុង** មានឋានៈស្មើ អគ្គនាយក

២. ឯកឧត្តមបណ្ឌិត	<b>ឈិត បណ្ណបុទ្ធី</b>	មានឋានៈស្មើ អគ្គនាយក
៣. លោកជំទាវបណ្ឌិត	<b>សៀង ហ៊ុយ</b>	មានឋានៈស្មើ អគ្គនាយក
៤. ឯកឧត្តមបណ្ឌិត	<b>កង ឌឹម</b>	មានឋានៈស្មើ អគ្គនាយក
៥. លោកជំទាវ	<b>កែវ ណារ៉ុ</b>	មានឋានៈស្មើ អគ្គនាយក
៦. ឯកឧត្តម	<b>ត្រីង លឹម</b>	មានឋានៈស្មើ អគ្គនាយក
៧. ឯកឧត្តម	<b>ស៊ឹម សៀងប៉ាច</b>	មានឋានៈស្មើ អគ្គនាយក។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

*៣៣.១៩០២.២៥៥*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩

*ស៊ឹម ហុយ*

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៤៨៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើត រាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការ កែសម្រួលមាត្រា៤ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨៦ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការ កែសម្រួលមាត្រា៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការ បង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងមាត្រា៤(ថ្មី) មាត្រា១០(ថ្មី) មាត្រា១១(ថ្មី) មាត្រា១២(ថ្មី) និងមាត្រា២០(ថ្មី) នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៦៤១ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្តីពីការផ្ទេរ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ឱ្យស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់រាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



**ក្រាស់បង្គាប់**

**មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ឯកឧត្តមបណ្ឌិត **ប៊ី សុខគង់** ជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើ អគ្គនាយក។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

*៣៧.១៧០៤.២៤៧*

*ស៊ីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/២៨៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតំរាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តម្រើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរាក្សមិន្ទ ៖

<b>ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក</b>		
១-ឧត្តមសេនីយ៍ទោ	<b>កែន ភារា</b>	អត្តលេខ ០០០៦៧៤
២-ឧត្តមសេនីយ៍ទោ	<b>អូន លន</b>	អត្តលេខ ០០០២៧៧
៣-ឧត្តមសេនីយ៍ទោ	<b>កេវ ហេង</b>	អត្តលេខ ០០០៩៦១
<b>ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ</b>		
១-ឧត្តមសេនីយ៍ក្រី	<b>កែវ សីហនុ</b>	អត្តលេខ ០០០៦៩៣
២-ឧត្តមសេនីយ៍ក្រី	<b>កេវ វណ្ណារ៉េត</b>	អត្តលេខ ០១៥៥៣០
<b>គ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ក្រី</b>		
១-វរសេនីយ៍ឯក	<b>ស៊ីម ច័រ</b>	អត្តលេខ ០២១៩៣៣
២-វរសេនីយ៍ឯក	<b>ម៉ៅ សុំណាត</b>	អត្តលេខ ០៣២៥៩៣
៣-វរសេនីយ៍ឯក	<b>នៃ លីយម</b>	អត្តលេខ ០២៧៨១៥





៤-វេសេនីយ៍ឯក	<b>ជឹម ប៊ុនហេន</b>	អគ្គលេខ ០៣០២១៤
៥-វេសេនីយ៍ឯក	<b>ឌី សម្បត្តិ</b>	អគ្គលេខ ០១២៩៩២

**ហត្ថលេខា:** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព.រ. ១៩០៤. ២៤៧៧

*សម្បត្តិ*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងក្រឹត្យត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



**កិត្តិនីតិកោសលបណ្ឌិត មិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៤៥៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ប្រាក់នាថុមភិកិត** (PRACHA PHOTHIPHIPHIT) ជនជាតិថៃ សញ្ជាតិថៃ កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៨៣ នៅខេត្ត Kanchanaburi ព្រះរាជាណាចក្រ ថៃឡង់ដ៍។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣.១៧០២.៤៥៤

សីហមុនី

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៤១៩/៤៧៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់លទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដោយសម្ងាត់នៃអង្គសភា សម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី៦ នាថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សិរីច្ឆិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

**ត្រាស់បង្គាប់**

- មាត្រា១ :** តែងតាំងលោកជំទាវ **លី គួបឡេង** ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ៩ឆ្នាំ (ឆ្នាំ២០១៩-២០២៨) ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦។
- មាត្រា២ :** ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ រាជរដ្ឋាភិបាលកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តឲ្យបានសម្រេចនូវព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាកទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ មេសា ឆ្នាំ២០១៩  
**គូចព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**

**ប្រមុខរដ្ឋស្តីទី**  
*M. H.*

០១៧.១៩០៤.៤១៦

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



**កិត្តិនីតិកោសលបណ្ឌិត មិន ឈិន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ...៤៧... អនក្រ.បក



**អនុក្រឹត្យ**

**ស្តីពី**

**ការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២០១/៤៥០ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០១ ស្តីពីរបៀបវារៈមូលដ្ឋាននិងប្រាក់បន្ទាប់បន្សំនៃរបៀបវារៈរបស់មន្ត្រីរាជការស៊ីវិល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ៣៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**មាត្រា ១ .-**

ប្រាក់បំណាច់មុខងារមេត្រីរាជការស៊ីវិលត្រូវបានកែប្រែនិងដំឡើងដូចខាងក្រោម៖

**១. វិស័យរដ្ឋបាល ការទូត និងបច្ចេកទេស**

**១.១ ថ្នាក់ជាតិ**

ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
១	អគ្គលេខាធិការនៃក្រសួង ស្ថាប័ន	១ ០៨០ ០០០
២	អគ្គនាយក	១ ០១០ ០០០
៣	អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ	១ ០១០ ០០០
៤	ប្រធានរដ្ឋបាលជលផល	១ ០១០ ០០០
៥	ប្រធានរដ្ឋបាលព្រៃឈើ	១ ០១០ ០០០
៦	ប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ	១ ០១០ ០០០
៧	ប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ	១ ០១០ ០០០
៨	អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា	១ ០១០ ០០០
៩	អគ្គាធិការ	១ ០១០ ០០០
១០	អគ្គលេខាធិការនៃក្រសួង ស្ថាប័ន	៩៦០ ០០០
១១	អគ្គនាយករង	៩៣០ ០០០
១២	អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ	៩៣០ ០០០
១៣	អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី	៩៣០ ០០០
១៤	អនុប្រធានរដ្ឋបាលជលផល	៩៣០ ០០០
១៥	អនុប្រធានរដ្ឋបាលព្រៃឈើ	៩៣០ ០០០
១៦	អនុនាយករងវិទ្យាស្ថានស្តង់ដារកម្ពុជា	៩៣០ ០០០
១៧	អនុប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ	៩៣០ ០០០
១៨	អនុប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ	៩៣០ ០០០
១៩	អគ្គាធិការរង	៩៣០ ០០០
២០	ប្រធាននាយកដ្ឋាន	៩០០ ០០០
២១	ប្រធានផ្នែកនៃទីភ្នាក់ងារជាតិមុខរបរនិងការងារ	៩០០ ០០០
២២	ប្រធានផ្នែក ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី	៩០០ ០០០
២៣	ប្រធានមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន	៩០០ ០០០
២៤	ប្រធានមន្ទីរពិសោធន៍ជាតិកសិកម្ម អគ្គនាយកដ្ឋានកសិកម្ម	៩០០ ០០០
២៥	ប្រធានមន្ទីរពិសោធន៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	៩០០ ០០០
២៦	នាយកអាកាសយានដ្ឋានអន្តរជាតិ	៩០០ ០០០
២៧	នាយកពុទ្ធសាសនបណ្ឌិត្យ	៩០០ ០០០
២៨	ប្រធានអង្គភាពស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍	៩០០ ០០០
២៩	នាយកទីចាត់ការពន្ធដាររាជធានីភ្នំពេញ	៩០០ ០០០
៣០	ប្រធានមជ្ឈមណ្ឌលព័ត៌មាននិងឯកសារកសិកម្ម	៩០០ ០០០
៣១	ប្រធានមជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា	៩០០ ០០០



ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
៣២	ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ	៩០០ ០០០
៣៣	ប្រធានមជ្ឈមណ្ឌលសេវាបច្ចេកទេសប្រព័ន្ធធារាសាស្ត្រ ឧតុនិយម	៩០០ ០០០
៣៤	ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ	៩០០ ០០០
៣៥	លេខាធិការនៃលេខាធិការដ្ឋានបឋមនីយជីវមណ្ឌលបឹងទន្លេសាប ក្រសួងធនធាន ទឹកនិងឧតុនិយម	៩០០ ០០០
៣៦	អធិការថ្នាក់កណ្តាល	៩០០ ០០០
៣៧	អនុប្រធាននាយកដ្ឋាន	៨០០ ០០០
៣៨	អនុប្រធានមជ្ឈមណ្ឌលសេវាបច្ចេកទេសប្រព័ន្ធធារាសាស្ត្រ ឧតុនិយម	៨០០ ០០០
៣៩	លេខាធិការនៃលេខាធិការដ្ឋានបឋមនីយជីវមណ្ឌលបឹងទន្លេសាប ក្រសួងធនធាន ទឹកនិងឧតុនិយម	៨០០ ០០០
៤០	អនុប្រធានមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន	៨០០ ០០០
៤១	អនុប្រធានមន្ទីរពិសោធន៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	៨០០ ០០០
៤២	ប្រធានតំណាងក្រសួងពាណិជ្ជកម្ម ប្រចាំនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស	៨០០ ០០០
៤៣	ប្រធានសាខាកាំកុងត្រូល	៨០០ ០០០
៤៤	អនុប្រធានមជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា	៨០០ ០០០
៤៥	អនុប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ	៨០០ ០០០
៤៦	អនុប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ	៨០០ ០០០
៤៧	អនុប្រធានផ្នែកនៃទីភ្នាក់ងារជាតិមុខរបរនិងការងារ	៨០០ ០០០
៤៨	អនុប្រធានផ្នែក ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី	៨០០ ០០០
៤៩	អធិការរងថ្នាក់កណ្តាល	៨០០ ០០០
៥០	នាយកអធិការដ្ឋានរដ្ឋបាលជលផល	៨០០ ០០០
៥១	នាយកអធិការដ្ឋានរដ្ឋបាលព្រៃឈើ	៨០០ ០០០
៥២	ប្រធានអង្គភាពលទ្ធកម្ម( ថ្នាក់កណ្តាល )	៨០០ ០០០
៥៣	នាយករងអាកាសយានដ្ឋានអន្តរជាតិ	៨០០ ០០០
៥៤	នាយករងពុទ្ធសាសនបណ្ឌិត្យ	៨០០ ០០០
៥៥	អនុប្រធានអង្គភាពស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍	៨០០ ០០០
៥៦	នាយករងទីបាត់ការពន្ធដាររាជធានីភ្នំពេញ	៨០០ ០០០
៥៧	អនុប្រធានមន្ទីរពិសោធន៍ជាតិកសិកម្ម អគ្គនាយកដ្ឋានកសិកម្ម	៨០០ ០០០
៥៨	អនុប្រធានមជ្ឈមណ្ឌលព័ត៌មាននិងឯកសារកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	៨០០ ០០០
៥៩	ប្រធានមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម	៦៦០ ០០០
៦០	ប្រធានមន្ទីរពិសោធន៍រូប-គីមីសាស្ត្រទឹក ក្រសួងឧស្សាហកម្មនិងសិប្បកម្ម	៦៦០ ០០០
៦១	ប្រធានមន្ទីរពិសោធន៍រូប-គីមីសាស្ត្រម្ហូបអាហារ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម	៦៦០ ០០០
៦២	ប្រធានមន្ទីរពិសោធន៍រូប-គីមីសាស្ត្រមិនមែនម្ហូបអាហារ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	៦៦០ ០០០
៦៣	ប្រធានមន្ទីរពិសោធន៍មេកានិក អគ្គិសនី និងអេឡិចត្រូនិក ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	៦៦០ ០០០

ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
៦៤	ប្រធានមជ្ឈមណ្ឌលជំរុញការច្នៃប្រឌិត និងបង្កើតថ្មី	៦៦០ ០០០
៦៥	អនុប្រធានសាខាកាំកុងត្រូល	៦៦០ ០០០
៦៦	ប្រធានប៉ុស្ដិ៍កាំកុងត្រូល	៦៣០ ០០០
៦៧	ប្រធានការិយាល័យថ្នាក់កណ្តាល	៦៣០ ០០០
៦៨	ប្រធានក្រុមកិច្ចការ ក្រសួងកិច្ចការនារី	៦៣០ ០០០
៦៩	ប្រធានក្រុមត្រួតពិនិត្យហិរញ្ញវត្ថុ អមក្រសួង ស្ថាប័ន	៦៣០ ០០០
៧០	ប្រធានមន្ទីរពិសោធន៍សម្ភារបរិក្ខារ ផលិតផលសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	៦៣០ ០០០
៧១	ប្រធានមន្ទីរពិសោធន៍ភូគព្ភសាស្ត្រ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	៦៣០ ០០០
៧២	នាយខណ្ឌរដ្ឋបាលជលផល	៦៣០ ០០០
៧៣	នាយខណ្ឌរដ្ឋបាលព្រៃឈើ	៦៣០ ០០០
៧៤	ប្រធានមន្ទីរពិសោធន៍រដ្ឋបាលជលផល	៦៣០ ០០០
៧៥	ប្រធានមន្ទីរពិសោធន៍រដ្ឋបាលព្រៃឈើ	៦៣០ ០០០
៧៦	ប្រធានមជ្ឈមណ្ឌលរដ្ឋបាលជលផល	៦៣០ ០០០
៧៧	ប្រធានមជ្ឈមណ្ឌលរដ្ឋបាលព្រៃឈើ	៦៣០ ០០០
៧៨	នាយរងអធិការដ្ឋានរដ្ឋបាលជលផល	៦៣០ ០០០
៧៩	នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើ	៦៣០ ០០០
៨០	អនុប្រធានអង្គភាពលទ្ធកម្ម( ថ្នាក់កណ្តាល )	៦៣០ ០០០
៨១	នាយកអាកាសយានដ្ឋានជាតិ	៦៣០ ០០០
៨២	អនុប្រធានការិយាល័យថ្នាក់កណ្តាល	៥៥០ ០០០
៨៣	អនុប្រធានក្រុមកិច្ចការ ក្រសួងកិច្ចការនារី	៥៥០ ០០០
៨៤	នាយរងខណ្ឌរដ្ឋបាលជលផល	៥៥០ ០០០
៨៥	នាយរងខណ្ឌរដ្ឋបាលព្រៃឈើ	៥៥០ ០០០
៨៦	អនុប្រធានប៉ុស្ដិ៍កាំកុងត្រូល	៥៥០ ០០០
៨៧	អនុប្រធានមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម	៥៥០ ០០០
៨៨	អនុប្រធានមន្ទីរពិសោធន៍រូប-គីមីសាស្ត្រទឹក ក្រសួងឧស្សាហកម្មនិងសិប្បកម្ម	៥៥០ ០០០
៨៩	អនុប្រធានមន្ទីរពិសោធន៍រូប-គីមីសាស្ត្រម្ហូបអាហារ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	៥៥០ ០០០
៩០	អនុប្រធានមន្ទីរពិសោធន៍រូប-គីមីសាស្ត្រមិនមែនម្ហូបអាហារ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	៥៥០ ០០០
៩១	អនុប្រធានមន្ទីរពិសោធន៍មេកានិក អគ្គិសនី និងអេឡិចត្រូនិក ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	៥៥០ ០០០
៩២	អនុប្រធានមន្ទីរពិសោធន៍រដ្ឋបាលជលផល	៥៥០ ០០០
៩៣	អនុប្រធានមន្ទីរពិសោធន៍រដ្ឋបាលព្រៃឈើ	៥៥០ ០០០
៩៤	អនុប្រធានមជ្ឈមណ្ឌលរដ្ឋបាលជលផល	៥៥០ ០០០
៩៥	អនុប្រធានមជ្ឈមណ្ឌលរដ្ឋបាលព្រៃឈើ	៥៥០ ០០០
៩៦	អនុប្រធានមជ្ឈមណ្ឌលជំរុញការច្នៃប្រឌិត និងបង្កើតថ្មី	៥៥០ ០០០



ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
៩៧	អនុប្រធានមន្ទីរពិសោធន៍សម្ភារបរិក្ខារ ផលិតផលសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	៥៥០ ០០០
៩៨	អនុប្រធានមន្ទីរពិសោធន៍ភូគព្ភសាស្ត្រ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	៥៥០ ០០០
៩៩	អនុប្រធានក្រុមគ្រូគណិតវិទ្យាបរិញ្ញវត្ថុ អមក្រសួង ស្ថាប័ន	៥៥០ ០០០
១០០	នាយករងអាកាសយានដ្ឋានជាតិ	៥៥០ ០០០
១០១	អ្នកផលិតឧបករណ៍សិប្បនិម្មិតនិងរណបជាន់ខ្ពស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥៣០ ០០០
១០២	ភ្នាក់ងារប្រឹក្សាផ្តល់យោបល់(មន្ត្រីបច្ចេកទេសជាន់ខ្ពស់) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥៣០ ០០០
១០៣	ភ្នាក់ងារសង្គមកិច្ច(មន្ត្រីបច្ចេកទេសជាន់ខ្ពស់) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥៣០ ០០០
១០៤	ទីប្រឹក្សាផ្នែកច្បាប់ពាក់ព័ន្ធនឹងកុមារ(មន្ត្រីបច្ចេកទេសជាន់ខ្ពស់) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥៣០ ០០០
១០៥	មន្ត្រីផ្នែកចិត្តវិទ្យា(មន្ត្រីបច្ចេកទេសជាន់ខ្ពស់) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥៣០ ០០០
១០៦	មន្ត្រីអភិវឌ្ឍន៍សហគមន៍(មន្ត្រីបច្ចេកទេសជាន់ខ្ពស់) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥៣០ ០០០
១០៧	មន្ត្រីគ្រប់គ្រងរដ្ឋបាល ឬមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ឬមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ឬមន្ត្រីការទូតជាន់ខ្ពស់	៥០០ ០០០
១០៨	ភ្នាក់ងារប្រឹក្សាផ្តល់យោបល់(មន្ត្រីបច្ចេកទេសមធ្យម) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០០ ០០០
១០៩	អ្នកផលិតឧបករណ៍សិប្បនិម្មិតនិងរណបមធ្យម(មន្ត្រីបច្ចេកទេសមធ្យម) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០០ ០០០
១១០	មន្ត្រីក្រុមការ ឬមន្ត្រីបច្ចេកទេសមធ្យម ឬមន្ត្រីក្រុមការការបរទេស	៤៩០ ០០០
១១១	លេខាធិការរដ្ឋបាល ឬមន្ត្រីបច្ចេកទេសបឋម	៤៨០ ០០០
១១២	ភ្នាក់ងារសង្គមកិច្ច(មន្ត្រីបច្ចេកទេសបឋម) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០
១១៣	អ្នកផលិតឧបករណ៍សិប្បនិម្មិតនិងរណបបឋម(មន្ត្រីបច្ចេកទេសបឋម) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០
១១៤	មន្ត្រីអភិវឌ្ឍន៍សហគមន៍(មន្ត្រីបច្ចេកទេសបឋម) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០
១១៥	អ្នកជំនួយការបច្ចេកទេសផលិត និងជំរឿងរទេះរៀង(មន្ត្រីបច្ចេកទេសបឋម) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០
១១៦	អ្នកជំនួយការបច្ចេកទេសផលិត និងជំរឿងគ្រឿងផ្សំឧបករណ៍សិប្បនិម្មិត (មន្ត្រីបច្ចេកទេសបឋម) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០

១.២ ថ្នាក់ក្រោមជាតិ

ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
១	អភិបាលរាជធានី ខេត្ត	១ ០១០ ០០០
២	អភិបាលរងរាជធានី ខេត្ត	៩០០ ០០០
៣	នាយករដ្ឋបាលសាលារាជធានី ខេត្ត	៨៧០ ០០០
៤	អភិបាលក្រុង ស្រុក ខណ្ឌ	៨៤០ ០០០
៥	ប្រធានសាខាពន្ធដារខេត្ត ខណ្ឌ	៨០០ ០០០
៦	ប្រធានសាខាគយ និងរដ្ឋាកររាជធានី ខេត្ត	៨០០ ០០០
៧	ប្រធានរតនាគាររាជធានី ខេត្ត	៨០០ ០០០
៨	នាយករងរដ្ឋបាលសាលារាជធានី ខេត្ត	៨០០ ០០០
៩	ប្រធានមន្ទីរជំនាញរាជធានី ខេត្ត	៨០០ ០០០
១០	នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ក្រសួងអភិវឌ្ឍន៍ជនបទ	៨០០ ០០០
១១	ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ	៨០០ ០០០
១២	អភិបាលរងក្រុង ស្រុក ខណ្ឌ	៦៨០ ០០០
១៣	អនុប្រធានសាខាពន្ធដារខេត្ត ខណ្ឌ	៦៣០ ០០០
១៤	អនុប្រធានសាខាគយ និងរដ្ឋាកររាជធានី ខេត្ត	៦៣០ ០០០
១៥	អនុប្រធានរតនាគាររាជធានី ខេត្ត	៦៣០ ០០០
១៦	នាយកទីបាត់ការសាលារាជធានី ខេត្ត	៦៣០ ០០០
១៧	ប្រធានផ្នែកនៃការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត	៦៣០ ០០០
១៨	អនុប្រធានមន្ទីរជំនាញរាជធានី ខេត្ត	៦៣០ ០០០
១៩	ប្រធានអង្គភាពលទ្ធកម្មរាជធានី ខេត្ត	៦៣០ ០០០
២០	នាយករដ្ឋបាលសាលាក្រុង ស្រុក ខណ្ឌ	៦៣០ ០០០
២១	ប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត	៦៣០ ០០០
២២	នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ក្រសួងអភិវឌ្ឍន៍ជនបទ	៦៣០ ០០០
២៣	អនុប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ	៦៣០ ០០០
២៤	នាយករងទីបាត់ការសាលារាជធានី ខេត្ត	៥៥០ ០០០
២៥	អនុប្រធានផ្នែកនៃការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត	៥៥០ ០០០
២៦	អនុប្រធានអង្គភាពលទ្ធកម្មរាជធានី ខេត្ត	៥៥០ ០០០
២៧	នាយករងរដ្ឋបាលសាលាក្រុង ស្រុក ខណ្ឌ	៥៥០ ០០០
២៨	ប្រធានការិយាល័យសាលារាជធានី ខេត្ត	៥៥០ ០០០
២៩	ប្រធានការិយាល័យមន្ទីរជំនាញរាជធានី ខេត្ត	៥៥០ ០០០
៣០	ប្រធានអង្គភាពរដ្ឋាករទឹកមន្ទីរជំនាញរាជធានី ខេត្ត	៥៥០ ០០០
៣១	នាយផ្នែករដ្ឋបាលផលផល	៥៥០ ០០០
៣២	នាយផ្នែករដ្ឋបាលព្រៃឈើ	៥៥០ ០០០
៣៣	អនុប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត	៥៥០ ០០០



ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
៣៤	អនុប្រធានការិយាល័យសាលារាជធានី ខេត្ត	៥៣០ ០០០
៣៥	អនុប្រធានអង្គការរដ្ឋាករទឹកមន្ទីរជំនាញរាជធានី ខេត្ត	៥៣០ ០០០
៣៦	ប្រធានការិយាល័យសាលាក្រុង ស្រុក ខណ្ឌ	៥៣០ ០០០
៣៧	មន្ត្រីនៃការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ	៥៣០ ០០០
៣៨	ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ	៥៣០ ០០០
៣៩	ប្រធានអង្គការពលទ្វកម្មក្រុង ស្រុក ខណ្ឌ	៥៣០ ០០០
៤០	អនុប្រធានការិយាល័យមន្ទីរជំនាញរាជធានី ខេត្ត	៥៣០ ០០០
៤១	ប្រធានការិយាល័យជំនាញក្រុង ស្រុក ខណ្ឌ	៥៣០ ០០០
៤២	នាយរងផ្នែករដ្ឋបាលជលផល	៥៣០ ០០០
៤៣	នាយរងផ្នែករដ្ឋបាលព្រៃឈើ	៥៣០ ០០០
៤៤	អនុប្រធានអង្គការពលទ្វកម្មក្រុង ស្រុក ខណ្ឌ	៥១០ ០០០
៤៥	អនុប្រធានការិយាល័យជំនាញក្រុង ស្រុក ខណ្ឌ	៥១០ ០០០
៤៦	អនុប្រធានការិយាល័យសាលាក្រុង ស្រុក ខណ្ឌ	៥១០ ០០០
៤៧	អនុប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ	៥១០ ០០០
៤៨	មន្ត្រីគ្រប់គ្រងរដ្ឋបាល ឬមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ឬមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ឬមន្ត្រីការទូតជាន់ខ្ពស់	៥០០ ០០០
៤៩	ស្មៀនឃុំ សង្កាត់	៤៩០ ០០០
៥០	មន្ត្រីក្រុមការ ឬមន្ត្រីបច្ចេកទេសមធ្យម ឬមន្ត្រីក្រុមការការបរទេស	៤៩០ ០០០
៥១	លេខាធិការរដ្ឋបាល ឬមន្ត្រីបច្ចេកទេសបឋម	៤៨០ ០០០
៥២	ឆ្នាំរដ្ឋសមុទ្រ	៤៨០ ០០០
៥៣	ឧទ្យានុរក្ស	៤៨០ ០០០

**២. វិស័យអប់រំ**

ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
១	នាយកសាលាភូមិន្ទរដ្ឋបាល	១ ៨៣០ ០០០
២	នាយកវិទ្យាស្ថានជាតិអប់រំ	១ ២៦០ ០០០
៣	នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១ ២៦០ ០០០
៤	នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	១ ២៦០ ០០០
៥	ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ	១ ២៦០ ០០០
៦	នាយកវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា	១ ១១០ ០០០
៧	សាកលវិទ្យាធិការ	១ ១១០ ០០០
៨	នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា	១ ១១០ ០០០
៩	នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា	១ ១១០ ០០០
១០	នាយកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ	១ ១១០ ០០០
១១	នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ	១ ១១០ ០០០

ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
១២	នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍	១ ១១០ ០០០
១៣	នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា	១ ១១០ ០០០
១៤	នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ	១ ១១០ ០០០
១៥	នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង	១ ១១០ ០០០
១៦	នាយករងសាលាកូមិទ្ធរដ្ឋបាល	១ ០៨០ ០០០
១៧	នាយកវិទ្យាស្ថានជាតិទេសចរណ៍	១ ០១០ ០០០
១៨	ប្រធានវិទ្យាស្ថាន(ប្រៃសណីយ៍)	១ ០១០ ០០០
១៩	អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា	១ ០១០ ០០០
២០	នាយកសាលាវិជ្ជាជីវៈទេសចរណ៍	១ ០១០ ០០០
២១	នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន	១ ០១០ ០០០
២២	អនុប្រធានវិទ្យាស្ថាន(ប្រៃសណីយ៍)	៩៣០ ០០០
២៣	នាយករងវិទ្យាស្ថានជាតិទេសចរណ៍	៩៣០ ០០០
២៤	អគ្គនាយករងវិទ្យាស្ថានស្តង់ដារកម្ពុជា	៩៣០ ០០០
២៥	នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	៩៣០ ០០០
២៦	អនុប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ	៩៣០ ០០០
២៧	នាយករងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា	៩០០ ០០០
២៨	នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល	៩០០ ០០០
២៩	នាយកសាលាពន្ធដារ	៩០០ ០០០
៣០	នាយកសាលាជាតិគយ	៩០០ ០០០
៣១	នាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា	៩០០ ០០០
៣២	សាកលវិទ្យាធិការរង	៩០០ ០០០
៣៣	នាយករងវិទ្យាស្ថានជាតិអប់រំ	៩០០ ០០០
៣៤	នាយកវិទ្យាស្ថានជាតិអប់រំពិសេស	៩០០ ០០០
៣៥	នាយកវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ	៩០០ ០០០
៣៦	នាយកវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល	៩០០ ០០០
៣៧	នាយកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសសាធារណការនិងដឹកជញ្ជូន	៩០០ ០០០
៣៨	នាយកវិទ្យាស្ថាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៩០០ ០០០
៣៩	នាយករងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៩០០ ០០០
៤០	នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា	៩០០ ០០០
៤១	នាយករងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ	៩០០ ០០០
៤២	នាយករងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍	៩០០ ០០០
៤៣	នាយករងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ	៩០០ ០០០
៤៤	នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា	៩០០ ០០០
៤៥	នាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ	៩០០ ០០០



ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
៤៦	នាយករងវិទ្យាស្ថានគរុកោសល្យបាត់ដំបង	៩០០ ០០០
៤៧	ប្រធានមជ្ឈមណ្ឌល( ប្រៃសណីយ៍ )	៩០០ ០០០
៤៨	ប្រធានមជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទា	៩០០ ០០០
៤៩	ព្រឹទ្ធបុរសមហាវិទ្យាល័យ( ប្រៃសណីយ៍ )	៩០០ ០០០
៥០	នាយកសាលាមធ្យមវិចិត្រសិល្បៈ	៩០០ ០០០
៥១	នាយកសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌	៩០០ ០០០
៥២	នាយកវិទ្យាស្ថានជាតិអធិការកិច្ច	៩០០ ០០០
៥៣	នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន	៩០០ ០០០
៥៤	នាយកទីបាត់ការសាលាជាតិរដ្ឋបាលមូលដ្ឋាន	៩០០ ០០០
៥៥	នាយកសាលាជាតិកសិកម្មកំពង់ចាម	៩០០ ០០០
៥៦	នាយកសាលាជាតិកសិកម្មព្រៃកលៀប	៩០០ ០០០
៥៧	ព្រឹទ្ធបុរសមហាវិទ្យាល័យ/ប្រធានផ្នែកនៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ	៩០០ ០០០
៥៨	ប្រធានផ្នែក/ប្រធានដេប៉ាតឺម៉ង់នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស	៩០០ ០០០
៥៩	ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្រ	៩០០ ០០០
៦០	នាយកមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអប់រំបច្ចេកទេស	៩០០ ០០០
៦១	នាយកពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ ក្រសួងធម្មការនិងសាសនា	៩០០ ០០០
៦២	ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	៩០០ ០០០
៦៣	នាយកផ្នែកសិក្សា សាកលវិទ្យាល័យភូមិន្ទកសិកម្ម	៩០០ ០០០
៦៤	នាយកផ្នែកស្រាវជ្រាវ សាកលវិទ្យាល័យភូមិន្ទកសិកម្ម	៩០០ ០០០
៦៥	នាយកផ្នែកឆ្នាំសិក្សាមូលដ្ឋាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម	៩០០ ០០០
៦៦	នាយកសាលាក្រោយឧត្តម សាកលវិទ្យាល័យភូមិន្ទកសិកម្ម	៩០០ ០០០
៦៧	ព្រឹទ្ធបុរសមហាវិទ្យាល័យ	៨៧០ ០០០
៦៨	នាយកសាលាក្រោយឧត្តម( សាកលវិទ្យាល័យជាតិគ្រប់គ្រង )	៨៧០ ០០០
៦៩	នាយករងសាលាវិជ្ជាជីវៈទេសចរណ៍	៨៧០ ០០០
៧០	នាយកប្រតិបត្តិសាខា សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ	៨៧០ ០០០
៧១	នាយកវិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍	៨៧០ ០០០
៧២	ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍	៨៧០ ០០០
៧៣	នាយកវិទ្យាស្ថានភាសាបរទេស	៨៧០ ០០០
៧៤	នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន	៨៧០ ០០០
៧៥	នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ	៨៧០ ០០០
៧៦	ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា	៨៧០ ០០០
៧៧	សាស្ត្រាចារ្យ	៨៧០ ០០០
៧៨	ព្រឹទ្ធបុរសរងមហាវិទ្យាល័យ	៨៦០ ០០០
៧៩	នាយករងសាលាក្រោយឧត្តម( សាកលវិទ្យាល័យជាតិគ្រប់គ្រង )	៨៦០ ០០០

ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
៨០	ព្រឹទ្ធបុរសរងមហារីទ្យាល័យ/អនុប្រធានផ្នែកនៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ	៨៦០ ០០០
៨១	អនុប្រធានផ្នែក/អនុប្រធានដេប៉ាតឺម៉ង់នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស	៨៦០ ០០០
៨២	នាយករងប្រតិបត្តិសាខា សាកលវិទ្យាល័យ ជា ស៊ីម កំបាយមារ	៨៦០ ០០០
៨៣	នាយករងវិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍	៨៦០ ០០០
៨៤	អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍	៨៦០ ០០០
៨៥	នាយករងវិទ្យាស្ថានភាសាបរទេស	៨៦០ ០០០
៨៦	នាយករងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន	៨៦០ ០០០
៨៧	នាយករងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ	៨៦០ ០០០
៨៨	នាយកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ	៨៦០ ០០០
៨៩	សាស្ត្រាចារ្យរង	៨៣០ ០០០
៩០	ប្រធានដេប៉ាតឺម៉ង់នៃសាលាវិជ្ជាជីវៈទេសចរណ៍	៨០០ ០០០
៩១	នាយករងសាលាមធ្យមវិចិត្រសិល្បៈ	៨០០ ០០០
៩២	នាយករងសាលាពន្ធដារ	៨០០ ០០០
៩៣	នាយករងសាលាជាតិគយ	៨០០ ០០០
៩៤	នាយករងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា	៨០០ ០០០
៩៥	នាយករងវិទ្យាស្ថានជាតិអធិការកិច្ច	៨០០ ០០០
៩៦	នាយករងសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌	៨០០ ០០០
៩៧	អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្រ	៨០០ ០០០
៩៨	អនុប្រធានមជ្ឈមណ្ឌល(ប្រៃសណីយ៍)	៨០០ ០០០
៩៩	អនុប្រធានមជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទា	៨០០ ០០០
១០០	អនុប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	៨០០ ០០០
១០១	ព្រឹទ្ធបុរសរងមហារីទ្យាល័យ(ប្រៃសណីយ៍)	៨០០ ០០០
១០២	ប្រធានលេខាធិការដ្ឋាន(ប្រៃសណីយ៍)	៨០០ ០០០
១០៣	នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល	៨០០ ០០០
១០៤	នាយកសាលាមធ្យមសិក្សាគរុកោសល្យមន្ត្រីយុវជន	៨០០ ០០០
១០៥	នាយកសាលាគរុកោសល្យនិងវិក្រិតការរាជធានី ខេត្ត	៨០០ ០០០
១០៦	នាយករងសាលាជាតិកសិកម្មកំពង់ចាម	៨០០ ០០០
១០៧	នាយករងសាលាជាតិកសិកម្មប្រែកលៀប	៨០០ ០០០
១០៨	នាយករងមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអប់រំបច្ចេកទេស	៨០០ ០០០
១០៩	នាយករងពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ ក្រសួងធម្មការនិងសាសនា	៨០០ ០០០
១១០	នាយករងវិទ្យាស្ថានជាតិអប់រំពិសេស	៨០០ ០០០
១១១	នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ	៨០០ ០០០
១១២	នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល	៨០០ ០០០
១១៣	នាយករងវិទ្យាស្ថាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៨០០ ០០០



ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
១១៤	នាយករងទីតាំងការសាលាជាតិរដ្ឋបាលមូលដ្ឋាន	៨០០ ០០០
១១៥	នាយកមជ្ឈមណ្ឌល/នាយកសាលាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៨០០ ០០០
១១៦	នាយករងផ្នែកសិក្សា សាកលវិទ្យាល័យភូមិន្ទកសិកម្ម	៨០០ ០០០
១១៧	នាយករងផ្នែកស្រាវជ្រាវ សាកលវិទ្យាល័យភូមិន្ទកសិកម្ម	៨០០ ០០០
១១៨	នាយករងផ្នែកសិក្សាមូលដ្ឋាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម	៨០០ ០០០
១១៩	នាយករងសាលាក្រោយឧត្តម សាកលវិទ្យាល័យភូមិន្ទកសិកម្ម	៨០០ ០០០
១២០	នាយកមជ្ឈមណ្ឌល ក្រសួងអភិវឌ្ឍន៍ជនបទ	៧៩០ ០០០
១២១	អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា	៧៩០ ០០០
១២២	នាយករងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា	៧៩០ ០០០
១២៣	សាស្ត្រាចារ្យជំនួយ	៧៩០ ០០០
១២៤	គ្រូឧទ្ទេសឧត្តមសិក្សា(ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម)	៧៥០ ០០០
១២៥	គ្រូឧទ្ទេសកម្រិតឧត្តម នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស	៧៥០ ០០០
១២៦	នាយកវិទ្យាល័យ	៧៣០ ០០០
១២៧	នាយកអនុវិទ្យាល័យ	៧០០ ០០០
១២៨	គ្រូឧទ្ទេសរងឧត្តមសិក្សា(វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ)	៧០០ ០០០
១២៩	គ្រូឧទ្ទេសរងឧត្តមសិក្សា(វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង)	៧០០ ០០០
១៣០	នាយកសាលាបឋមសិក្សា	៦៨០ ០០០
១៣១	អធិការមធ្យមសិក្សា	៦៨០ ០០០
១៣២	គ្រូឧទ្ទេសមធ្យមសិក្សាទុតិយភូមិ(ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម)	៦៨០ ០០០
១៣៣	គ្រូឧទ្ទេសជំនួយឧត្តមសិក្សា(វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ)	៦៨០ ០០០
១៣៤	គ្រូឧទ្ទេសជំនួយឧត្តមសិក្សា(វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង)	៦៨០ ០០០
១៣៥	ប្រធានដេប៉ាតឺម៉ង់	៦៨០ ០០០
១៣៦	ប្រធានដេប៉ាតឺម៉ង់/ប្រធានការិយាល័យនៃវិទ្យាស្ថាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៦៨០ ០០០
១៣៧	អនុប្រធានដេប៉ាតឺម៉ង់/អនុប្រធានការិយាល័យនៃវិទ្យាស្ថាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៦៧០ ០០០
១៣៨	នាយកសាលាមត្តេយ្យសិក្សា	៦៧០ ០០០
១៣៩	អនុប្រធានដេប៉ាតឺម៉ង់នៃសាលាវិជ្ជាជីវៈទេសចរណ៍	៦៧០ ០០០
១៤០	អនុប្រធានលេខាធិការដ្ឋាន(ប្រៃសណីយ៍)	៦៧០ ០០០
១៤១	ប្រធានដេប៉ាតឺម៉ង់(ប្រៃសណីយ៍)	៦៧០ ០០០
១៤២	គ្រូឧទ្ទេសកម្រិតមូលដ្ឋាន(ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន)	៦៧០ ០០០
១៤៣	ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	៦៧០ ០០០
១៤៤	នាយកសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	៦៧០ ០០០
១៤៥	គ្រូឧទ្ទេសកម្រិតមូលដ្ឋាននៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៦៧០ ០០០
១៤៦	អនុប្រធានដេប៉ាតឺម៉ង់	៦៧០ ០០០



ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
១៤៧	គ្រូបង្រៀនកម្រិតឧត្តម(បង្រៀននៅឧត្តមសិក្សា)	៦៦០ ០០០
១៤៨	អនុប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	៦៦០ ០០០
១៤៩	គ្រូបច្ចេកទេសកម្រិតឧត្តម( Technical) បង្រៀននៅវិទ្យាស្ថាន មជ្ឈមណ្ឌលសាលា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៦៦០ ០០០
១៥០	នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា	៦៦០ ០០០
១៥១	គ្រូវិជ្ជាជីវៈកម្រិតឧត្តម( Vocational) បង្រៀននៅវិទ្យាស្ថាន មជ្ឈមណ្ឌល សាលា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៦៦០ ០០០
១៥២	គ្រូឧទ្ទេសបឋម( ក្របខណ្ឌគ្រូបង្រៀនកម្រិតបឋម)	៦៥០ ០០០
១៥៣	នាយករងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ	៦៤០ ០០០
១៥៤	នាយករងមជ្ឈមណ្ឌល ក្រសួងអភិវឌ្ឍន៍ជនបទ	៦៣០ ០០០
១៥៥	នាយកមជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន	៦៣០ ០០០
១៥៦	នាយកមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា	៦៣០ ០០០
១៥៧	នាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា	៦២០ ០០០
១៥៨	នាយករងសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យរដ្ឋបាល	៦២០ ០០០
១៥៩	នាយករងសាលាគរុកោសល្យនិងវិក្រិតការរាជធានី ខេត្ត	៦២០ ០០០
១៦០	នាយករងមជ្ឈមណ្ឌល/នាយករងសាលាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៦២០ ០០០
១៦១	អធិការបឋមសិក្សា	៦២០ ០០០
១៦២	នាយករងវិទ្យាល័យ	៦១០ ០០០
១៦៣	គ្រូបង្រៀនកម្រិតឧត្តម(បង្រៀននៅវិទ្យាល័យ)	៦០០ ០០០
១៦៤	នាយករងអនុវិទ្យាល័យ	៦០០ ០០០
១៦៥	នាយករងសាលាបឋមសិក្សា	៥៩០ ០០០
១៦៦	នាយករងមត្តេយ្យសិក្សា	៥៩០ ០០០
១៦៧	គ្រូបង្រៀនកម្រិតមូលដ្ឋាន	៥៩០ ០០០
១៦៨	គ្រូបច្ចេកទេសកម្រិតមូលដ្ឋាន( Technical) បង្រៀននៅវិទ្យាស្ថាន មជ្ឈមណ្ឌលសាលា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៥៩០ ០០០
១៦៩	គ្រូវិជ្ជាជីវៈកម្រិតមូលដ្ឋាន( Vocational) បង្រៀននៅវិទ្យាស្ថាន មជ្ឈមណ្ឌលសាលា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៥៩០ ០០០
១៧០	គ្រូបង្រៀនកម្រិតបឋម	៥៨០ ០០០
១៧១	គ្រូបង្រៀនកម្រិតបឋម បង្រៀននៅវិទ្យាស្ថាន មជ្ឈមណ្ឌល សាលា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៥៨០ ០០០
១៧២	ប្រធានការិយាល័យមជ្ឈមណ្ឌល ក្រសួងអភិវឌ្ឍន៍ជនបទ	៥៥០ ០០០
១៧៣	នាយករងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	៥៥០ ០០០
១៧៤	អនុប្រធានដេប៉ាតឺម៉ង់( ប្រៃសណីយ៍)	៥៥០ ០០០
១៧៥	អនុប្រធានការិយាល័យមជ្ឈមណ្ឌល ក្រសួងអភិវឌ្ឍន៍ជនបទ	៥៣០ ០០០

៣. វិស័យសុខាភិបាល

ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
១	អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត	១ ០១០ ០០០
២	អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត	៩៣០ ០០០
៣	នាយកទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល	៩០០ ០០០
៤	នាយកវិទ្យាស្ថានជាតិនៃក្រសួងសុខាភិបាល	៨៧០ ០០០
៥	ប្រធានឃ្លាំងឱសថកណ្តាល	៨៧០ ០០០
៦	នាយកមន្ទីរពេទ្យជាតិ	៨៧០ ០០០
៧	នាយកសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ	៨៧០ ០០០
៨	ប្រធានមជ្ឈមណ្ឌលជាតិនៃក្រសួងសុខាភិបាល	៨៧០ ០០០
៩	សាស្ត្រាចារ្យមហាបរិញ្ញា	៨៧០ ០០០
១០	នាយករងសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ	៨៤០ ០០០
១១	នាយករងទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល	៨០០ ០០០
១២	នាយករងវិទ្យាស្ថានជាតិនៃក្រសួងសុខាភិបាល	៧៩០ ០០០
១៣	នាយករងមន្ទីរពេទ្យជាតិ	៧៩០ ០០០
១៤	អនុប្រធានមជ្ឈមណ្ឌលជាតិ	៧៩០ ០០០
១៥	អនុប្រធានឃ្លាំងឱសថកណ្តាល	៧៩០ ០០០
១៦	នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ	៧៩០ ០០០
១៧	ប្រធានមន្ទីរពេទ្យបង្អែករាជធានី ខេត្ត	៧៧០ ០០០
១៨	វេជ្ជបណ្ឌិតឯកទេស	៧០០ ០០០
១៩	វេជ្ជបណ្ឌិតឯកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៧០០ ០០០
២០	បណ្ឌិតឱសថសាស្ត្រឯកទេស/ឱសថបណ្ឌិត	៧០០ ០០០
២១	បណ្ឌិតសុខភាពសាធារណៈ	៧០០ ០០០
២២	បណ្ឌិតវិទ្យាសាស្ត្រសុខាភិបាល	៧០០ ០០០
២៣	វេជ្ជបណ្ឌិត(ជំនាញ/អនុបណ្ឌិត)	៦៨០ ០០០
២៤	ទន្តបណ្ឌិត(ជំនាញ/អនុបណ្ឌិត/ឯកទេស)	៦៧០ ០០០
២៥	វេជ្ជបណ្ឌិត	៦៥០ ០០០
២៦	វេជ្ជបណ្ឌិត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៦៥០ ០០០
២៧	មន្ត្រីគ្រប់គ្រងបច្ចេកទេសមធ្យម(វេជ្ជបណ្ឌិត) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៦៥០ ០០០
២៨	ឱសថការី(ជំនាញ/អនុបណ្ឌិត)	៦៥០ ០០០
២៩	អ្នករូបវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់	៦៥០ ០០០
៣០	ឱសថការី	៦៥០ ០០០
៣១	ទន្តបណ្ឌិត	៦៥០ ០០០
៣២	មន្ត្រីសុខភាពសាធារណៈ(បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ)	៦៥០ ០០០



ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
៣៣	ប្រធានការិយាល័យស្រុកប្រតិបត្តិ	៦៤០ ០០០
៣៤	ប្រធានមន្ទីរពេទ្យបង្អែកស្រុក	៦៤០ ០០០
៣៥	អនុប្រធានមន្ទីរពេទ្យបង្អែករាជធានី ខេត្ត	៦៤០ ០០០
៣៦	នាយករងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ	៦៤០ ០០០
៣៧	អនុប្រធានការិយាល័យស្រុកប្រតិបត្តិ	៦៣០ ០០០
៣៨	ឱសថការីមធ្យម	៦៣០ ០០០
៣៩	គ្រូពេទ្យមធ្យម	៦៣០ ០០០
៤០	ទន្លពេទ្យមធ្យម	៦៣០ ០០០
៤១	អនុប្រធានមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ	៦១០ ០០០
៤២	ប្រធានមណ្ឌលសុខភាព	៦១០ ០០០
៤៣	អនុប្រធានមណ្ឌលសុខភាព	៦០០ ០០០
៤៤	គិលានុបដ្ឋាកឯកទេស	៦០០ ០០០
៤៥	គិលានុបដ្ឋាក(បរិញ្ញាបត្រ)	៦០០ ០០០
៤៦	ធូប(បរិញ្ញាបត្រ)	៦០០ ០០០
៤៧	មន្ត្រីសុខភាពសាធារណៈ(បរិញ្ញាបត្រសុខភាពសាធារណៈ)	៦០០ ០០០
៤៨	មន្ត្រីគ្រប់គ្រងរដ្ឋបាល(អ្នកមើលថែទាំមនុស្សចាស់/មនុស្សស្មារតីវិបល្លាស) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៦០០ ០០០
៤៩	អ្នកព្យាបាលដោយចលនាមធ្យម	៥៩០ ០០០
៥០	អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម	៥៩០ ០០០
៥១	ធូបមធ្យម	៥៩០ ០០០
៥២	ទន្លគិលានុបដ្ឋាកមធ្យម	៥៩០ ០០០
៥៣	អ្នកបច្ចេកទេសវិទ្យាសាស្ត្រ	៥៩០ ០០០
៥៤	គិលានុបដ្ឋាកមធ្យម	៥៩០ ០០០
៥៥	មន្ត្រីក្រមការ(អ្នកមើលថែទាំមនុស្សចាស់/មនុស្សស្មារតីវិបល្លាស) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥៩០ ០០០
៥៦	អ្នកបច្ចេកទេសថែទាំនិងអមវេជ្ជសាស្ត្របឋម	៥៨០ ០០០
៥៧	ធូបបឋម	៥៨០ ០០០
៥៨	គិលានុបដ្ឋាកបឋម	៥៨០ ០០០
៥៩	មន្ត្រីលេខាធិការរដ្ឋបាល(អ្នកមើលថែទាំមនុស្សចាស់/មនុស្សស្មារតីវិបល្លាស) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥៨០ ០០០
៦០	មន្ត្រីបច្ចេកទេសជាន់ខ្ពស់/ថែទាំកុមារពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥៥០ ០០០
៦១	គិលានុបដ្ឋាកជាន់ខ្ពស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០០ ០០០



ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
៦២	គ្រូពេទ្យឯកទេសអវយវៈសិប្បនិម្មិតនិងរណប ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០០ ០០០
៦៣	គ្រូពេទ្យជំនួយការឯកទេសអវយវៈសិប្បនិម្មិតនិងរណប ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៩០ ០០០
៦៤	គិលានុបដ្ឋាកមជ្ឈម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៩០ ០០០
៦៥	គិលានុបដ្ឋាកបឋម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០
៦៦	មន្ត្រីបច្ចេកទេសមជ្ឈម/គ្រូឯកទេសព្យាបាលដោយចលនា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០
៦៧	មន្ត្រីបច្ចេកទេសបឋម/ថែទាំកុមារពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០
៦៨	គ្រូពេទ្យឯកទេសព្យាបាលដោយចលនា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០
៦៩	គ្រូពេទ្យឯកទេសព្យាបាលដោយចលនា(មជ្ឈម) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០
៧០	អ្នកជំនួយការព្យាបាលដោយចលនា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០
៧១	អ្នកជំនាញបច្ចេកទេសស្តារលទ្ធភាពពលកម្ម(ជំនាញ/អនុបណ្ឌិត) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០
៧២	អ្នកជំនួយការបច្ចេកទេសអវយវៈសិប្បនិម្មិតនិងរណប ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០
៧៣	អ្នកជំនួយការព្យាបាលផ្នែកមុខងាររាងកាយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៤៨០ ០០០

៤. វិស័យយុត្តិធម៌

ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
១	ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ	១ ៨៣០ ០០០
២	អនុប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ	១ ០៨០ ០០០
៣	អគ្គលេខាធិការរដ្ឋបាលតុលាការកំពូល	១ ០១០ ០០០
៤	អគ្គលេខាធិការរដ្ឋបាលសាលាឧទ្ធរណ៍	១ ០១០ ០០០
៥	អគ្គលេខាធិការនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ	១ ០១០ ០០០
៦	នាយកសាលាក្រមន្ត្រីក្រម	១ ០១០ ០០០
៧	នាយកសាលាក្រមន្ត្រីក្រឡាបញ្ជី	១ ០១០ ០០០
៨	នាយកសាលាក្រមន្ត្រីអាជ្ញាសាលា	១ ០១០ ០០០
៩	នាយកសាលាក្រមន្ត្រីសារការី	១ ០១០ ០០០

ល.រ	បរិយាយ	ប្រាក់បំណាច់មុខងារ(រៀល)
១០	អគ្គលេខាធិការរងនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ	៩៣០ ០០០
១១	អគ្គលេខាធិការរងរដ្ឋបាលតុលាការកំពូល	៩៣០ ០០០
១២	អគ្គលេខាធិការរងរដ្ឋបាលសាលាឧទ្ធរណ៍	៩៣០ ០០០
១៣	ប្រធាននាយកដ្ឋាននៃអង្គភាពរដ្ឋបាលតុលាការកំពូល	៩០០ ០០០
១៤	ប្រធាននាយកដ្ឋាននៃអង្គភាពរដ្ឋបាលសាលាឧទ្ធរណ៍	៩០០ ០០០
១៥	ប្រធានលេខាធិការរដ្ឋបាលសាលាដំបូងរាជធានី ខេត្ត	៩០០ ០០០
១៦	ប្រធានលេខាធិការដ្ឋាននៃអគ្គាធិការដ្ឋាន ក្រសួងយុត្តិធម៌	៩០០ ០០០
១៧	ប្រធានផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈដំបូងសម្រាប់អាជ្ញាសាលា	៩០០ ០០០
១៨	ប្រធានផ្នែកបណ្តុះបណ្តាលបន្តសម្រាប់អាជ្ញាសាលា	៩០០ ០០០
១៩	ប្រធានផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈដំបូងសម្រាប់សារការី	៩០០ ០០០
២០	ប្រធានផ្នែកបណ្តុះបណ្តាលបន្តសម្រាប់សារការី	៩០០ ០០០
២១	អនុប្រធាននាយកដ្ឋាននៃអង្គភាពរដ្ឋបាលតុលាការកំពូល	៨០០ ០០០
២២	អនុប្រធាននាយកដ្ឋាននៃអង្គភាពរដ្ឋបាលសាលាឧទ្ធរណ៍	៨០០ ០០០
២៣	អនុប្រធានលេខាធិការរដ្ឋបាលសាលាដំបូងរាជធានី ខេត្ត	៨០០ ០០០
២៤	អនុប្រធានផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈដំបូងសម្រាប់អាជ្ញាសាលា	៨០០ ០០០
២៥	អនុប្រធានផ្នែកបណ្តុះបណ្តាលបន្តសម្រាប់អាជ្ញាសាលា	៨០០ ០០០
២៦	អនុប្រធានផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈដំបូងសម្រាប់សារការី	៨០០ ០០០
២៧	អនុប្រធានផ្នែកបណ្តុះបណ្តាលបន្តសម្រាប់សារការី	៨០០ ០០០
២៨	អនុប្រធានលេខាធិការដ្ឋាននៃអគ្គាធិការដ្ឋាន ក្រសួងយុត្តិធម៌	៨០០ ០០០
២៩	អាជ្ញាសាលា	៨០០ ០០០
៣០	ក្រឡាបញ្ជី	៧៨០ ០០០
៣១	ប្រធានការិយាល័យនៃអង្គភាពរដ្ឋបាលតុលាការកំពូល	៦៣០ ០០០
៣២	ប្រធានការិយាល័យនៃអង្គភាពរដ្ឋបាលសាលាឧទ្ធរណ៍	៦៣០ ០០០
៣៣	ប្រធានការិយាល័យនៃអង្គភាពរដ្ឋបាលសាលាដំបូងរាជធានី ខេត្ត	៦៣០ ០០០
៣៤	អនុប្រធានការិយាល័យនៃអង្គភាពរដ្ឋបាលតុលាការកំពូល	៥៥០ ០០០
៣៥	អនុប្រធានការិយាល័យនៃអង្គភាពរដ្ឋបាលសាលាឧទ្ធរណ៍	៥៥០ ០០០
៣៦	អនុប្រធានការិយាល័យនៃអង្គភាពរដ្ឋបាលសាលាដំបូងរាជធានី ខេត្ត	៥៥០ ០០០

**មាត្រា ២ ..**

ប្រាក់បំណាច់មុខងារដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ តទៅ។

**មាត្រា ៣ ..**

អនុក្រឹត្យលេខ៤១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល ត្រូវទុកជានិរាករណ៍។



**មាត្រា ៤ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ ០៧ ឆ្នាំ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អគ្គបណ្ឌិតសភាចារ្យ ហួន ព័ន្ធមុនីរ័ត្ន**

**រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ**

**លោក ម៉ីន ធីន**

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២០៤ អនក្រ.តត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយការងារ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនៃខេត្តព្រះវិហារ ចំនួន១៤រូបដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម ៖

**ក-មេដាយប្រាក់ការងារ**

- ១-លោក បូណា រុទ្ធី នាយករដ្ឋបាលសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
- ២-លោក ជា គុលា អនុប្រធានអង្គភាពលទ្ធកម្មសាលាខេត្តព្រះវិហារ
- ៣-លោក ភួង សំអឿន អនុប្រធានអង្គភាពលទ្ធកម្មសាលាខេត្តព្រះវិហារ

**ខ-មេដាយសំរិទ្ធការងារ**

- ១-លោក ឃីន រស្មី អភិបាលរងក្រុងព្រះវិហារ ខេត្តព្រះវិហារ
- ២-លោកស្រី គង់ សុភីន អភិបាលរងក្រុងព្រះវិហារ ខេត្តព្រះវិហារ
- ៣-លោក គង់ សុផារ៉ា នាយករងទីចាត់សាលាខេត្តព្រះវិហារ

៤-លោក	នាន់ បូនេត	ប្រធានការិយាល័យសាលាខេត្តព្រះវិហារ
៥-លោក	លាស់ សុវណ្ណា	ប្រធានការិយាល័យសាលាខេត្តព្រះវិហារ
៦-លោក	ស៊ាប កែវជីវ៉ា	នាយករដ្ឋបាលស្រុកសង្កមថ្មី ខេត្តព្រះវិហារ
៧-លោក	គុយ ឌី	អនុប្រធានការិយាល័យសាលាខេត្តព្រះវិហារ
៨-លោកស្រី	ប៉ុប សុឃៀន	អនុប្រធានការិយាល័យសាលាខេត្តព្រះវិហារ
៩-លោក	ប៊ូ ប៊ុនណូ	អនុប្រធានការិយាល័យសាលាខេត្តព្រះវិហារ
១០-លោកស្រី	ឆាយ គីមនី	អនុប្រធានការិយាល័យសាលាខេត្តព្រះវិហារ
១១-លោក	ស៊ី ខឿង	មន្ត្រីសាលាខេត្តព្រះវិហារ
១២-លោក	យុន វិចិត្រ	មន្ត្រីសាលាខេត្តព្រះវិហារ ។

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាម ភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ទី ១៧ ខែ មេសា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស.២៥៦២  
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កុម្ភៈ ២០១៩  
 នាយករដ្ឋមន្ត្រី



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យនបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២៧០ អនក្រ. ត ត

**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយមុនីសារាត្រី**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយមុនីសារាត្រី តាមលំដាប់ថ្នាក់ ប្រគេន និងជូនសប្បុរសជនចំនួន៩រូប ដែលបានបរិច្ចាគធនធាន ផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តចំប៉ាចារី ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

**ក. មេដាយមុនីសារាត្រី ថ្នាក់ ធិបតី**

- ១-ព្រះតេជគុណ ឡុង ចិត្រា ក្រសួងក្រសួងវត្តមានជ័យ
- ២-ឧបាសិកា លី ច័ន្ទដ្ឋា សប្បុរសជននៅរាជធានីភ្នំពេញ
- ៣-អ្នកស្រី មាស ណារី សប្បុរសជននៅខេត្តកំពង់ស្ពឺ

**ខ. មេដាយមុនីសារាត្រី ថ្នាក់ សេនា**

- ១-លោក កៀវ ខែ សប្បុរសជននៅរាជធានីភ្នំពេញ
- ២-អ្នកស្រី ឈុំ ផារុន សប្បុរសជននៅរាជធានីភ្នំពេញ
- ៣-កញ្ញា រឹម ម៉ាឡែន សប្បុរសជននៅរាជធានីភ្នំពេញ
- ៤-លោក តឹក ថុល សប្បុរសជននៅខេត្តកំពង់ស្ពឺ



- ៥-លោក សៅ ទិត្យ សប្បុរសជននៅខេត្តកំពង់ស្ពឺ
- ៦-លោក ស្វាយ គុប សប្បុរសជននៅខេត្តកំពង់ស្ពឺ

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងសមាជិកខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ៣២ ១ ២០១៩ ខែ ២១១៧ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២១០.....នស/រកត/០១

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយការងារ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយ**មាសការងារ** ជូនមន្ត្រីរាជការ នៃខេត្តកំពង់ស្ពឺ ចំនួន៨រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមកដូចមាន រាយនាមខាងក្រោម៖

- ១-លោក ប៉ែន ហោង មេឃុំអង្គពពេល ស្រុកគងពិសី
- ២-លោក សាំង សេន សមាជិកក្រុមប្រឹក្សាយុវ័យអង្គពពេល ស្រុកគងពិសី
- ៣-លោក ស៊ុន ទូច សមាជិកក្រុមប្រឹក្សាយុវ័យអង្គពពេល ស្រុកគងពិសី
- ៤-លោក សៀង សុខុម ស្មៀនយុវអង្គពពេល ស្រុកគងពិសី
- ៥-លោកស្រី ញ៉ែម សុយុន មេភូមិបាក់ក យុវព្រៃញាតិ ស្រុកគងពិសី
- ៦-លោក ស៊ូ គន្ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គពពេល ស្រុកគងពិសី
- ៧-លោក សុង ពន្លក នាយរងផ្នែកសន្តិសុខអធិការដ្ឋាននគរបាលស្រុកគងពិសី
- ៨-លោក ឃឹម កុសល មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលជង្រុក ស្រុកគងពិសី

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង  
ធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសមាជិកខ្លួនត្រូវទទួលបន្ទុក  
អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសរដ្ឋបាលនាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យសរដ្ឋបាលនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ១ និងមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : (២១១...ស.ស.)ក - ័័័

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយស្ថាបនាជាតិ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

**សម្រេច**

**មាត្រា ១.** បំពាក់ **មេដាយស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ ប្រភេទ និងជូនសប្បុរសជនចំនួន៣៦រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដូចមានរាយ ព្រះនាម និងនាមខាងក្រោម៖

**ក.មេដាយសាសនាជាតិ**

១-ព្រះតេជគុណ	នូច ណោត	គ្រូសូត្រស្តាំវត្តចំប៉ាចារ៍
២-លោក	ម៉ីល សារិទ្ធិ	សប្បុរសជននៅខេត្តកំពង់ស្ពឺ
៣-ឧបាសក	ង៉ែត សែម	សប្បុរសជននៅខេត្តកំពង់ស្ពឺ
៤-ឧបាសក	ប៉ែន នាង	សប្បុរសជននៅខេត្តកំពង់ស្ពឺ
៥-ឧបាសក	សាំង ស៊ុន	សប្បុរសជននៅខេត្តកំពង់ស្ពឺ
៦-ឧបាសក	ចិន នាង	សប្បុរសជននៅខេត្តកំពង់ស្ពឺ
៧-ឧបាសក	ប៉ែន ហិល	សប្បុរសជននៅខេត្តកំពង់ស្ពឺ
៨-ឧបាសក	ង៉ែត ធី	សប្បុរសជននៅខេត្តកំពង់ស្ពឺ

៩-ឧបាសក	កុល កាន	សប្បុរសជននៅខេត្តកំពង់ស្ពឺ
១០-ឧបាសក	សុក ហែម	សប្បុរសជននៅខេត្តកំពង់ស្ពឺ
១១-ឧបាសក	វ៉ែន ដុក	សប្បុរសជននៅខេត្តកំពង់ស្ពឺ

**ខ.មេដាយប្រាក់ស្នាមនាវាតិ**

១-ឧបាសក	ស្វាយ ឈឹម	សប្បុរសជននៅខេត្តកំពង់ស្ពឺ
២-ឧបាសក	ដូង ឆន	សប្បុរសជននៅខេត្តកំពង់ស្ពឺ
៣-ឧបាសក	ប៉ម ផាន	សប្បុរសជននៅខេត្តកំពង់ស្ពឺ
៤-ឧបាសិកា	ឈុន ណាត	សប្បុរសជននៅខេត្តកំពង់ស្ពឺ
៥-ឧបាសក	នុត អឿន	សប្បុរសជននៅខេត្តកំពង់ស្ពឺ
៦-ឧបាសក	នុត នូ	សប្បុរសជននៅខេត្តកំពង់ស្ពឺ
៧-ឧបាសក	សេក យ៉ន	សប្បុរសជននៅខេត្តកំពង់ស្ពឺ
៨-ឧបាសិកា	ប្រាក់ សុខុន	សប្បុរសជននៅខេត្តកំពង់ស្ពឺ
៩-ឧបាសក	វ៉ាន់ ផន	សប្បុរសជននៅខេត្តកំពង់ស្ពឺ
១០-ឧបាសក	ប្រាក់ សាត	សប្បុរសជននៅខេត្តកំពង់ស្ពឺ
១១-ឧបាសក	ហោង តាំ	សប្បុរសជននៅខេត្តកំពង់ស្ពឺ
១២-ឧបាសក	អ៊ឹម ម៉េត	សប្បុរសជននៅខេត្តកំពង់ស្ពឺ
១៣-ឧបាសក	នូច អុល	សប្បុរសជននៅខេត្តកំពង់ស្ពឺ
១៤-លោក	សាំង យ៉ន	សប្បុរសជននៅខេត្តកំពង់ស្ពឺ
១៥-ឧបាសក	ប៉ប ផាត	សប្បុរសជននៅខេត្តកំពង់ស្ពឺ
១៦-លោក	ឡុង សយ	សប្បុរសជននៅខេត្តកំពង់ស្ពឺ
១៧-ឧបាសក	អិន ឡុច	សប្បុរសជននៅខេត្តកំពង់ស្ពឺ
១៨-ឧបាសក	ស៊ី ខឿន	សប្បុរសជននៅខេត្តកំពង់ស្ពឺ
១៩-ឧបាសក	ប៉ុន តាល់	សប្បុរសជននៅខេត្តកំពង់ស្ពឺ
២០-ឧបាសក	វ៉ែន អូ	សប្បុរសជននៅខេត្តកំពង់ស្ពឺ
២១-ឧបាសក	គុប ភឿន	សប្បុរសជននៅខេត្តកំពង់ស្ពឺ
២២-លោក	ពុធ សំណាង	សប្បុរសជននៅខេត្តកំពង់ស្ពឺ
២៣-ឧបាសក	ដូង ឈុំ	សប្បុរសជននៅខេត្តកំពង់ស្ពឺ
២៤-ឧបាសក	ម៉ុល ម៉ុន	សប្បុរសជននៅខេត្តកំពង់ស្ពឺ
២៥-ឧបាសក	ពេជ្រ ញ៉ឹង	សប្បុរសជននៅខេត្តកំពង់ស្ពឺ

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង  
ធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្ត  
អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ១ ខែ មេសា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ២១២ អនក្រ.បក ០១

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ  
ស្តីពី**

**ការផ្ទេរបញ្ចូលទៅក្នុងឋានន្តរស័ក្តិវរអគ្គានុក្រ  
នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ពន្ធនាគារ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ១០៩អនក្រ.បក ចុះថ្ងៃទី១៩ខែសីហាឆ្នាំ២០១៥ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- អនុក្រឹត្យលេខ ២០២ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការកំណត់សមមូល ឋានន្តរស័ក្តិមន្ត្រីពន្ធនាគារ ជាមួយនឹងឋានន្តរស័ក្តិមន្ត្រីរាជការស៊ីវិល និងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ និងការធ្វើសមាហរណកម្មទៅក្នុងក្របខ័ណ្ឌ មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.-**

ផ្ទេរបញ្ចូល លោក **នន រដ្ឋា** ពីឋានន្តរស័ក្តិ **អនុមន្ត្រី** ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មកជា ឋានន្តរស័ក្តិ **វរអគ្គានុក្រ** ថ្នាក់លេខ ១ អត្តលេខ ៣០៣០ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ។

**មាត្រា ២.-**

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៣.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១ កើត ខែ មេសា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ✓  
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កើត ឆ្នាំ២០១៩

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**  
**លេខ: ២១៣...ន.ន.ក្រ. ចត**

**អនុក្រឹត្យ**  
**ស្តីពីការជូនមេធាវីមុនសវនាការឆ្នាំ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់ មេធាវីមុនសវនាការឆ្នាំ ថ្នាក់ អស្ស្រដ្ឋិ ជូនមន្ត្រីរាជការចំនួន ៣២រូប ដែលមានស្នាដៃក្នុងការ ចូលរួមជួយអភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកន្លងមក ដូចមានរាយនាម ខាងក្រោម៖

១-លោក	ម៉ី	អុន	សមាជិកក្រុមប្រឹក្សាស្រុក
២-លោក	អ៊ិន	សាន	សមាជិកក្រុមប្រឹក្សាស្រុក
៣-លោក	ខៀវ	ពាល់	សមាជិកក្រុមប្រឹក្សាស្រុក
៤-លោក	ទេព	លី	សមាជិកក្រុមប្រឹក្សាស្រុក
៥-លោក	ថន	ថាវុទ្ធា	អភិបាលរងស្រុក
៦-លោក	ហែម	សារិទ្ធ	អភិបាលរងស្រុក
៧-លោក	ថោង	រស់	អភិបាលរងស្រុក
៨-លោកស្រី	ហ៊ុត	ចាន់បូរ៉ា	អភិបាលរងស្រុក
៩-លោក	ហាស់	មី	មេឃុំអង្គតាសូ
១០-លោក	ព្យុង	យ៉ែន	មេឃុំបាសាក



១១-លោកស្រី	អ៊ុយ	សិន់	មេឃុំចំបក់
១២-លោក	សេក	យ៉ាន	មេឃុំកពង់ចំឡង
១៣-លោក	ហៃ	ឈន់	មេឃុំឈើទាល
១៤-លោកស្រី	នង	សានី	មេឃុំឈើទាល
១៥-លោកស្រី	ជា	ស៊ឹម	មេឃុំដូនស
១៦-លោកស្រី	ទេព	សោមុនី	មេឃុំគោកព្រីង
១៧-លោក	ភោគ	វណ្ណថន	មេឃុំក្រោលគោ
១៨-លោក	អ៊ុច	ប៊ុនធឿន	មេឃុំគ្រួស
១៩-លោក	កែវ	កុសល	មេឃុំពោធិរាជ
២០-លោក	ម៉េក	វិសុទ្ធ	មេឃុំស្វាយអង្គ
២១-លោក	កែវ	ហាន	មេឃុំស្វាយជ្រំ
២២-លោកស្រី	ជេត	សារី	មេឃុំស្វាយធំ
២៣-លោក	សុខ	សំអន	មេឃុំស្វាយយា
២៤-លោក	អ៊ុំង	សាខន	មេឃុំធ្លក
២៥-លោក	ប៉ុល	សារិត	នាយករងរដ្ឋបាល
២៦-លោក	ជេត	សាមន	មេបញ្ជាការផ្នែកសីងរងស្រុក
២៧-លោក	កែវ	ធី	មេបញ្ជាការកងរាជអាវុធហត្ថស្រុក
២៨-លោក	ពិន	អាន	អធិការនគរបាលស្រុក
២៩-លោក	បី	ដារី	ប្រធានមន្ទីរពេទ្យបង្អែក
៣០-លោកស្រី	ប៉ែន	ចន្ទា	ប្រធានការិយាល័យអប់រំ យុវជន និងកីឡា
៣១-លោក	សូ	អុន	ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាល
៣២-លោក	ចេង	សំអឿន	ប្រធានការិយាល័យកសិកម្ម

មាត្រា ២- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅភ្នំពេញ ថ្ងៃ ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្លេងទទួល៖
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខ្លួនកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខ្លួនកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - រាជសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២១៤ អនក្រ.តត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយការងារ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយ **មាសការងារ** ជូនមន្ត្រីរាជការចំនួន ១៣៤រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

១-លោក	ព្រំ	ស៊ីវណ្ណា	សមាជិកក្រុមប្រឹក្សាស្រុក
២-លោក	តន់	សារុន	សមាជិកក្រុមប្រឹក្សាស្រុក
៣-លោកស្រី	អ៊ុំង	ស្រីនោ	សមាជិកក្រុមប្រឹក្សាស្រុក
៤-លោក	កែវ	សារឿន	សមាជិកក្រុមប្រឹក្សាស្រុក
៥-លោក	យស់	និន	សមាជិកក្រុមប្រឹក្សាស្រុក
៦-លោកស្រី	សួស	សំអូន	សមាជិកក្រុមប្រឹក្សាស្រុក
៧-លោក	សុខ	បេន	សមាជិកក្រុមប្រឹក្សាស្រុក
៨-លោក	ប្រែង	សាវ៉ន	សមាជិកក្រុមប្រឹក្សាស្រុក
៩-លោក	ឡុង	ធី	សមាជិកក្រុមប្រឹក្សាស្រុក
១០-លោក	សុខ	ទីម	សមាជិកក្រុមប្រឹក្សាស្រុក
១១-លោក	ហ៊ែល	ហ៊ុយ	សមាជិកក្រុមប្រឹក្សាស្រុក

១២-លោក	គុជ	ហឿន	សមាជិកក្រុមប្រឹក្សាស្រុក
១៣-លោក	អ៊ុក	សាខន	សមាជិកក្រុមប្រឹក្សាស្រុក
១៤-លោក	មាស	សុជាតិ	សមាជិកក្រុមប្រឹក្សាស្រុក
១៥-លោក	សុខ	សារ៉ុត	នាយករងរដ្ឋបាល
១៦-លោក	ប៊ូ	សំអូន	ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ
១៧-លោក	ជុំ	ស៊ីថា	ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
១៨-លោកស្រី	កែន	សារុំ	ប្រធានការិយាល័យអន្តរាគមន៍
១៩-លោកស្រី	ឡឹក	សុខា	អនុប្រធានការិយាល័យអង្គភាពលទ្ធកម្ម
២០-លោកស្រី	គង់	សុផា	ប្រធានការិយាល័យកិច្ចការនារី
២១-លោកស្រី	ជ័យ	វិបុល	ប្រធានការិយាល័យវប្បធម៌
២២-លោក	សៅ	សារ៉េន	ប្រធានការិយាល័យសង្គមកិច្ច
២៣-លោក	សាន	ពិសេស	ប្រធានការិយាល័យអភិវឌ្ឍន៍បទ
២៤-លោកស្រី	អ៊ូ	ផារី	ប្រធានការិយាល័យផែនការ
២៥-លោក	យាន	សំណាង	ប្រធានការិយាល័យធម្មការ និងសាសនា
២៦-លោក	សូ	ហ៊ុន	ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន
២៧-លោក	អ៊ុន	ពេញ	ជំទប់ទី១ ឃុំអង្គតាសូ
២៨-លោកស្រី	ម៉ា	សុផាត	ជំទប់ទី២ ឃុំអង្គតាសូ
២៩-លោក	ឯក	សារ៉េត	សមាជិកក្រុមប្រឹក្សាឃុំអង្គតាសូ
៣០-លោក	អ៊ុង	ជឿន	សមាជិកក្រុមប្រឹក្សាឃុំអង្គតាសូ
៣១-លោក	ហែម	សំអាត	ជំទប់ទី១ ឃុំបាសាក់
៣២-លោក	អ៊ុង	ចំរើន	ជំទប់ទី២ ឃុំបាសាក់
៣៣-លោក	ទិត	សុខុម	សមាជិកក្រុមប្រឹក្សាឃុំបាសាក់
៣៤-លោកស្រី	អ៊ូ	សំអាត	សមាជិកក្រុមប្រឹក្សាឃុំបាសាក់
៣៥-លោក	ម៉ៅ	បូ	សមាជិកក្រុមប្រឹក្សាឃុំបាសាក់
៣៦-លោក	គឹម	ជាសារ៉ាត	សមាជិកក្រុមប្រឹក្សាឃុំបាសាក់
៣៧-លោក	មៀថ	ឌុក	ជំទប់ទី១ ឃុំចំបក់
៣៨-លោក	ហែម	សាម៉ុន	ជំទប់ទី២ ឃុំចំបក់
៣៩-លោក	ចាប	សុផាត	សមាជិកក្រុមប្រឹក្សាឃុំចំបក់
៤០-លោក	ពៅ	វណ្ណវ័យ	សមាជិកក្រុមប្រឹក្សាឃុំចំបក់
៤១-លោក	អ៊ុយ	សារ៉ុន	សមាជិកក្រុមប្រឹក្សាឃុំចំបក់
៤២-លោក	ញ៉ាង	ខឿន	សមាជិកក្រុមប្រឹក្សាឃុំចំបក់
៤៣-លោក	ញាណ	នៅ	ជំទប់ទី១ ឃុំកំពង់ចំឡង
៤៤-លោកស្រី	កែវ	អ៊ា	ជំទប់ទី២ ឃុំកំពង់ចំឡង
៤៥-លោក	ម៉ី	សាថន	សមាជិកក្រុមប្រឹក្សាឃុំកំពង់ចំឡង





៤៦-លោកស្រី	ស្រី	ប៉ុន្នី	សមាជិកក្រុមប្រឹក្សាឃុំកំពង់ចំឡង
៤៧-លោកស្រី	យ៉ាក	សុខា	សមាជិកក្រុមប្រឹក្សាឃុំកំពង់ចំឡង
៤៨-លោក	កែន	សារឿន	សមាជិកក្រុមប្រឹក្សាឃុំកំពង់ចំឡង
៤៩-លោក	ញឹម	មករា	សមាជិកក្រុមប្រឹក្សាឃុំកំពង់ចំឡង
៥០-លោកស្រី	នាង	យន់	សមាជិកក្រុមប្រឹក្សាឃុំកំពង់ចំឡង
៥១-លោក	ហែម	វ៉ែន	ជំទប់ទី១ ឃុំតាសួស
៥២-លោកស្រី	សំ	ស៊ា	ជំទប់ទី២ ឃុំតាសួស
៥៣-លោក	ម៉ុ	ទិត	សមាជិកក្រុមប្រឹក្សាឃុំតាសួស
៥៤-លោក	អ៊ុក	សាំ	សមាជិកក្រុមប្រឹក្សាឃុំតាសួស
៥៥-លោកស្រី	ហាស់	ចាន់	សមាជិកក្រុមប្រឹក្សាឃុំតាសួស
៥៦-លោក	សោម	រដ្ឋា	សមាជិកក្រុមប្រឹក្សាឃុំតាសួស
៥៧-លោក	ពៅ	បណ្ណាំ	សមាជិកក្រុមប្រឹក្សាឃុំតាសួស
៥៨-លោក	សួស	ប៊ិន	សមាជិកក្រុមប្រឹក្សាឃុំតាសួស
៥៩-លោក	ឥន្ទ	សារ៉ែន	សមាជិកក្រុមប្រឹក្សាឃុំតាសួស
៦០-លោក	យស់	ធ្វូ	សមាជិកក្រុមប្រឹក្សាឃុំតាសួស
៦១-លោក	ផេង	ឈុំ	ជំទប់ទី១ ឃុំឈើទាល
៦២-លោក	ឡោ	សាម៉ុន	ជំទប់ទី២ ឃុំឈើទាល
៦៣-លោក	ចាន់	សារឿន	សមាជិកក្រុមប្រឹក្សាឃុំឈើទាល
៦៤-លោក	គង់	វិចិត្រ	សមាជិកក្រុមប្រឹក្សាឃុំឈើទាល
៦៥-លោកស្រី	អន	គីមលី	សមាជិកក្រុមប្រឹក្សាឃុំឈើទាល
៦៦-លោក	មាស	សុខ	សមាជិកក្រុមប្រឹក្សាឃុំឈើទាល
៦៧-លោក	ស្រី	ចន្ទា	សមាជិកក្រុមប្រឹក្សាឃុំឈើទាល
៦៨-លោក	យស់	សូយ	សមាជិកក្រុមប្រឹក្សាឃុំឈើទាល
៦៩-លោក	ឥន	ម៉ុន	ជំទប់ទី១ ឃុំដូនស
៧០-លោក	កែវ	យស	ជំទប់ទី២ ឃុំដូនស
៧១-លោក	ជុក	សៅ	សមាជិកក្រុមប្រឹក្សាឃុំដូនស
៧២-លោក	សឹង	ផៃ	សមាជិកក្រុមប្រឹក្សាឃុំដូនស
៧៣-លោក	វិញ	រដ្ឋា	សមាជិកក្រុមប្រឹក្សាឃុំដូនស
៧៤-លោក	សុខ	អឺន	សមាជិកក្រុមប្រឹក្សាឃុំដូនស
៧៥-លោក	សូ	ស៊ាប	ជំទប់ទី១ ឃុំគោកព្រីង
៧៦-លោក	អ៊ុំង	សារឿន	ជំទប់ទី២ ឃុំគោកព្រីង
៧៧-លោក	ខៀវ	សាម៉ុន	សមាជិកក្រុមប្រឹក្សាឃុំគោកព្រីង
៧៨-លោកស្រី	កឹម	សារី	សមាជិកក្រុមប្រឹក្សាឃុំគោកព្រីង
៧៩-លោក	ពេញ	សាលី	សមាជិកក្រុមប្រឹក្សាឃុំគោកព្រីង



៨០-លោក	ពាញ	សារ៉េន	សមាជិកក្រុមប្រឹក្សាឃុំគោកព្រីង
៨១-លោកស្រី	ជុំ	ស៊ីចន	ជំទប់ទី១ ឃុំក្រោលគោ
៨២-លោក	ម៉ែន	លន់	ជំទប់ទី២ ឃុំក្រោលគោ
៨៣-លោក	ពៀក	ថ្ងៃ	សមាជិកក្រុមប្រឹក្សាឃុំក្រោលគោ
៨៤-លោកស្រី	ថោង	សុភ័ណ្ណ	សមាជិកក្រុមប្រឹក្សាឃុំក្រោលគោ
៨៥-លោក	ឈុន	ដន	សមាជិកក្រុមប្រឹក្សាឃុំក្រោលគោ
៨៦-លោក	កែវ	សុផា	សមាជិកក្រុមប្រឹក្សាឃុំក្រោលគោ
៨៧-លោកស្រី	ភោគ	ណារ៉ាន	សមាជិកក្រុមប្រឹក្សាឃុំក្រោលគោ
៨៨-លោក	ចាន់	ញឹម	សមាជិកក្រុមប្រឹក្សាឃុំក្រោលគោ
៨៩-លោក	អន	ធំ	សមាជិកក្រុមប្រឹក្សាឃុំក្រោលគោ
៩០-លោក	ស៊ុន	ឆឹម	សមាជិកក្រុមប្រឹក្សាឃុំក្រោលគោ
៩១-លោក	នេត	សានិន	ជំទប់ទី១ ឃុំគ្រួស
៩២-លោក	គង់	យ៉ែន	ជំទប់ទី២ ឃុំគ្រួស
៩៣-លោក	ចាន់	សារ៉េន	សមាជិកក្រុមប្រឹក្សាឃុំគ្រួស
៩៤-លោក	លឿង	ចន្ទា	សមាជិកក្រុមប្រឹក្សាឃុំគ្រួស
៩៥-លោក	នូ	នឿន	សមាជិកក្រុមប្រឹក្សាឃុំគ្រួស
៩៦-លោក	ប្រាក់	សំអាង	សមាជិកក្រុមប្រឹក្សាឃុំគ្រួស
៩៧-លោកស្រី	ពៅ	ផល្លី	សមាជិកក្រុមប្រឹក្សាឃុំគ្រួស
៩៨-លោក	អ៊ុន	ណាន	សមាជិកក្រុមប្រឹក្សាឃុំគ្រួស
៩៩-លោក	សុខ	ម៉ុក	ជំទប់ទី១ ឃុំពោធិរាជ
១០០-លោកស្រី	មាស	យ៉េ	ជំទប់ទី២ ឃុំពោធិរាជ
១០១-លោក	សោម	ទូច	សមាជិកក្រុមប្រឹក្សាឃុំពោធិរាជ
១០២-លោក	តូច	ឈន់	សមាជិកក្រុមប្រឹក្សាឃុំពោធិរាជ
១០៣-លោក	ផន	ធី	សមាជិកក្រុមប្រឹក្សាឃុំពោធិរាជ
១០៤-លោក	កុយ	សាមន	សមាជិកក្រុមប្រឹក្សាឃុំពោធិរាជ
១០៥-លោកស្រី	ឈុន	ទិតណា	ជំទប់ទី១ ឃុំស្វាយអង្គ
១០៦-លោក	កើត	ប៉ុន	ជំទប់ទី២ ឃុំស្វាយអង្គ
១០៧-លោក	សុភិជ	ទម្ងន់	សមាជិកក្រុមប្រឹក្សាឃុំស្វាយអង្គ
១០៨-លោក	ថេង	លីម	សមាជិកក្រុមប្រឹក្សាឃុំស្វាយអង្គ
១០៩-លោក	ចាន់	ឯម	ជំទប់ទី១ ឃុំស្វាយជ្រំ
១១០-លោកស្រី	វ៉ា	សារី	ជំទប់ទី១ ឃុំស្វាយជ្រំ
១១១-លោក	អ៊ុំ	យ៉ន	សមាជិកក្រុមប្រឹក្សាឃុំស្វាយជ្រំ
១១២-លោក	មុន	សារិទ្ធ	សមាជិកក្រុមប្រឹក្សាឃុំស្វាយជ្រំ
១១៣-លោក	ប៉ុល	ផេង	ជំទប់ទី១ ឃុំស្វាយធំ



១១៤-លោក	កែវ	ឈី	ជំទប់ទី២ ឃុំស្វាយធំ
១១៥-លោកស្រី	កែវ	ថា	សមាជិកក្រុមប្រឹក្សាឃុំស្វាយធំ
១១៦-លោក	ប៉ុល	ហាំ	សមាជិកក្រុមប្រឹក្សាឃុំស្វាយធំ
១១៧-លោក	កើត	យ៉ន	សមាជិកក្រុមប្រឹក្សាឃុំស្វាយធំ
១១៨-លោក	ឌុល	ឡេង	សមាជិកក្រុមប្រឹក្សាឃុំស្វាយធំ
១១៩-លោក	សុខ	សារ៉េម	សមាជិកក្រុមប្រឹក្សាឃុំស្វាយធំ
១២០-លោក	ហាំ	ហុន	សមាជិកក្រុមប្រឹក្សាឃុំស្វាយធំ
១២១-លោក	សោម	វ៉ន	សមាជិកក្រុមប្រឹក្សាឃុំស្វាយធំ
១២២-លោក	ស្តើង	រៀម	សមាជិកក្រុមប្រឹក្សាឃុំស្វាយធំ
១២៣-លោក	គឹម	សៀម	ជំទប់ទី១ ឃុំស្វាយយា
១២៤-លោក	វត្ត	នាង	ជំទប់ទី២ ឃុំស្វាយយា
១២៥-លោក	ឡុង	យ៉ែម	សមាជិកក្រុមប្រឹក្សាឃុំស្វាយយា
១២៦-លោកស្រី	ហុង	សានី	សមាជិកក្រុមប្រឹក្សាឃុំស្វាយយា
១២៧-លោក	ហែម	សៀន	សមាជិកក្រុមប្រឹក្សាឃុំស្វាយយា
១២៨-លោក	ប៉ុល	ធី	សមាជិកក្រុមប្រឹក្សាឃុំស្វាយយា
១២៩-លោក	ប៉ែន	សាអ៊ុត	សមាជិកក្រុមប្រឹក្សាឃុំស្វាយយា
១៣០-លោក	ប៊ុន	សុខុម	សមាជិកក្រុមប្រឹក្សាឃុំស្វាយយា
១៣១-លោកស្រី	អ៊ុក	សំអ៊ិន	ជំទប់ទី១ ឃុំធ្លក
១៣២-លោកស្រី	ស្រី	យ៉ារី	ជំទប់ទី២ ឃុំធ្លក
១៣៣-លោក	សុខ	វិទ្ធី	សមាជិកក្រុមប្រឹក្សាឃុំធ្លក
១៣៤-លោក	ហែម	ខ្លឹម	សមាជិកក្រុមប្រឹក្សាឃុំធ្លក

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ(២២) ខែ ០១ ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ឆ្នាំ ច សំរិទ្ធិស័ក ព.ស. ២៥៦២



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - អង្គការគ្រប់គ្រង និងមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២១៤ អនក្រ.តត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយមុនីសារក៍ណ្ណ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយមុនីសារក៍ណ្ណ តាមលំដាប់ថ្នាក់ជូនមន្ត្រីរាជការ និងសប្បុរសជនចំនួន២០រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានានៅឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងកន្លងមកដូចមានរាយនាមខាងក្រោម៖

**ក. មេដាយមុនីសារក៍ណ្ណ ថ្នាក់ ធិបតី**

- ១-ឧត្តមសេនីយ៍ទោ ស៊ឹម ស៊ិយាង អគ្គលេខ ៧៨១៥៦
- ២-លោក មាស វ៉ាន់ចុន សប្បុរសជន

**ខ. មេដាយមុនីសារក៍ណ្ណ ថ្នាក់ សេនា**

- ១-លោក សៀវ សៅភាគ្យ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង
- ២-លោក ឃឹម ហូរ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង
- ៣-លោកស្រី តាត វីដា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង

គ.មេដាយមុនីសារាភ័ណ្ណ ថ្នាក់ អស្ស័យទ្ធិ

១-វរសេនីយ៍ត្រី	គុលា រដ្ឋធានី	អត្តលេខ ៧៤៥៤៧
២-វរសេនីយ៍ត្រី	មុំ ឌីណា	អត្តលេខ ៧៧៥៧៦
៣-វរសេនីយ៍ត្រី	អ៊ុក រ៉ូហ្សា	អត្តលេខ ៦៧១៧៦
៤-អនុសេនីយ៍ឯក	គាន់ ប៉ារីស	អត្តលេខ ៧៤៤០៩
៥-អនុសេនីយ៍ឯក	គូ ស៊ីវ៉ាន់សាក់	អត្តលេខ ៧៤១៦៥
៦-វរសេនីយ៍ឯក	ប្រិច សុផល្លា	អត្តលេខ ៣៣០៦៧
៧-វរសេនីយ៍ទោ	ប៉ែន ហារី	អត្តលេខ ០៦០៤៣
៨-វរសេនីយ៍ទោ	សូយ ពន្លឺច័ន្ទ	អត្តលេខ ៦៩៧១០
៩-វរសេនីយ៍ទោ	ជួង រដ្ឋសភា	អត្តលេខ ៦៣២០២
១០-វរសេនីយ៍ត្រី	ហុង ប៊ុនឈឿ	អត្តលេខ ៣៧៨២៣
១១-វរសេនីយ៍ត្រី	អេង ទីតូ	អត្តលេខ ៥៨១០៤
១២-វរសេនីយ៍ត្រី	ប៉ុក សុផល	អត្តលេខ ៤០០១៤
១៣-លោកស្រី	សេង សុទិន	នាយករងផ្នែករដ្ឋបាលជលផល
១៤-លោក	សៀង ដារិទូ	នាយករងផ្នែករដ្ឋបាលជលផល
១៥-លោក	យុត គាន់	សប្បុរសជន

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ព្រហស្បតិ៍ ២ ខែ ២៣ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩  
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អនុវត្តន៍ទទួលខុសត្រូវ៖
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២១ ៧ ១៩៩ ក្រ. ៧៧

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយស្ថាបនាជាតិ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយប្រាក់ស្ថាបនាជាតិ ជូនសប្បុរសជនចំនួន២រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានានៅឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងកន្លងមកដូចមានរាយនាមខាងក្រោម៖

- ១-អ្នកស្រី ខែម សុភ័ក្រ
- ២-លោក ឡេង អេន

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២២ កញ្ញា ២០១៩ ខែ មិថុនា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ✓  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ...២១៤២... អនក្រ.តត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយមុនីសារកំណត់**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

**សម្រេច**

**មាត្រា ១.-** បំពាក់មេដាយមុនីសារកំណត់ ថ្នាក់ **ធិបតី** ជូនមន្ត្រីរាជការ នៃវិទ្យុFMជាតិ96MHz ចំនួន១៣រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

១-លោក	ហង្ស សំរិទ្ធ	អនុប្រធាននាយកដ្ឋានវិទ្យុFMជាតិ96MHz
២-លោក	ម៉ែន សុភី	អនុប្រធាននាយកដ្ឋានវិទ្យុFMជាតិ96MHz
៣-លោក	លី សុភ័ក្ត្រ	អនុប្រធាននាយកដ្ឋានវិទ្យុFMជាតិ96MHz
៤-លោក	សំ កុសល	អនុប្រធាននាយកដ្ឋានវិទ្យុFMជាតិ96MHz
៥-លោក	ប៉ូ សុវណ្ណមុនីរិទ្ធ	ប្រធានការិយាល័យវិទ្យុFMជាតិ96MHz
៦-លោក	ប៊ុច សុទ្ធារិទ្ធ	ប្រធានការិយាល័យវិទ្យុFMជាតិ96MHz
៧-លោក	រិន ឆេងលី	ប្រធានការិយាល័យវិទ្យុFMជាតិ96MHz
៨-លោក	អៀម ជានិត	អនុប្រធានការិយាល័យវិទ្យុFMជាតិ96MHz
៩-លោក	ជុំ សុខកក្កដា	អនុប្រធានការិយាល័យវិទ្យុFMជាតិ96MHz
១០-លោក	ប៊ុន សម្បស្ស	អនុប្រធានការិយាល័យវិទ្យុFMជាតិ96MHz
១១-លោកស្រី	សយ លក្ខិណា	អនុប្រធានការិយាល័យវិទ្យុFMជាតិ96MHz
១២-លោកស្រី	នេត្រ ដារី	អនុប្រធានការិយាល័យវិទ្យុFMជាតិ96MHz

១៣-លោកស្រី ផៃ ស៊ីដា អនុប្រធានការិយាល័យវិទ្យុFMជាតិ96MHz

មាត្រា២... រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង  
មុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ  
តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចេញស្រុត ២ ខែ ១៣៤ ខែ ២៣៣ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ២២០ អនក្រ. បច

**អនុក្រឹត្យ**  
**ស្តីពីការជូនវេជ្ជបញ្ជា**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រី ក្រសួងបរិស្ថាន

**សម្រេច**

**មាត្រា ១.** បំពាក់ **វេជ្ជបញ្ជា** ជូនមន្ត្រីឧទ្យានរក្សាចំនួន ៣ រូប ដែលបានរកឃើញបំណែកយន្តហោះ ធ្លាក់ ក្នុងអំឡុងពេលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងវៀតណាម ស្ថិតនៅឧទ្យានជាតិវិវៈជ័យ ខេត្តរតនគិរី ដូចមានរាយនាមខាងក្រោម៖

- ១. លោក សាយ សំអាន មន្ត្រីឧទ្យានរក្សានៃមន្ទីរបរិស្ថានខេត្តរតនគិរី
- ២. លោក មៅ សុខឃៀន មន្ត្រីឧទ្យានរក្សានៃមន្ទីរបរិស្ថានខេត្តរតនគិរី
- ៣. លោក បាន ម៉ី មន្ត្រីឧទ្យានរក្សានៃមន្ទីរបរិស្ថានខេត្តរតនគិរី

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃត្រីមាស ២៤ ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ✓  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ១ និងមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ២២៤ ខ.ស្រ.ក. បត**



**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយមុនីសារភ័ណ្ណ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយមុនីសារភ័ណ្ណ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន១៣រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម ៖

**ក-មេដាយមុនីសារភ័ណ្ណ ថ្នាក់ ធិបតីន្ត**

១-លោក	គឹម	សម្បុក	នាយកទីបាត់ការគ្រប់គ្រងធនធានមនុស្ស
២-លោកស្រី	ជី	ថាវី	ប្រធានមន្ទីរអភិវឌ្ឍន៍ប្រជាជន
៣-លោក	លីម	ចាន់សុភី	ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី
៤-លោក	ហួត	វណ្ណជូ	ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្ម
៥-លោក	ប៊ុនទួន	ស៊ីម៉ូណា	ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទ
៦-លោក	ព្រំ	ឈីន	ប្រធានក្រុមប្រឹក្សាស្រុកស្អាង
៧-លោក	ញឹម	វ៉ាន់ឌិន	អភិបាលស្រុកស្អាង

ខ-មេដាយមុនីសាក័ណ្ណ ថ្នាក់ សេនា

១-លោក	អោក	ស្រីន	ប្រធានក្រុមប្រឹក្សាស្រុកពញាឮ
២-លោក	អូន	រស្មី	អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន
៣-លោកស្រី	ហ៊ុន	កុសនី	អភិបាលរងខេត្ត
៤-លោក	នូវ	សំណាង	អភិបាលស្រុកលើកដែក
៥-លោក	អេង	មោក្ខ	អភិបាលស្រុកកោះធំ
៦-លោក	គ្រុយ	ម៉ាឡែន	នាយករដ្ឋបាលសាលាខេត្ត

មាត្រា២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃពុធ ២១ ខែ មេសា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២២២ អនក្រ. ០១

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយ **មុនីសារាភ័ណ្ណ** តាមលំដាប់ថ្នាក់ ជូនបុគ្គលិកមកពីដៃគូអភិវឌ្ឍ និងអង្គការក្រៅរដ្ឋាភិបាល ចំនួន ៣០រូប ដែលមានស្នាដៃល្អក្នុងការចូលរួមជួយអភិវឌ្ឍ និងកំណែទម្រង់វិស័យអប់រំ នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

**ក-មេដាយ មុនីសារាភ័ណ្ណ ថ្នាក់ មីបឌិន**

១	លោក	លន់ បូព្វធី	អគ្គនាយក	អង្គការដើម្បីភាពញញឹមនៃកុមារ
២	លោក	ជា វ៉ាន់ថា	នាយកប្រចាំប្រទេស	អង្គការរួមចូល
៣	លោក	កឹម តារា	នាយកប្រចាំប្រទេស	អប់រំពិភពលោក
៤	លោក	ម៉ក់ វ៉ារ៉ឿង	នាយកប្រតិបត្តិ	អង្គការគោរពកុមារ
៥	លោក	ភូ តេង	នាយក	មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រី



៦	លោក	ជុំ ចាន់វ៉ា	អ្នកជំនាញអប់រំ	មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ(UNICEF)
៧	លោក	បេង ស៊ីមេត	មន្ត្រីប្រតិបត្តិជាន់ខ្ពស់	ធនាគារពិភពលោក (World Bank)

ខ-មេដាយ មុនីសារាត៍ឆ្នាំ ថ្នាក់ សេនា

១	លោក	សន សុទ្ធារ័	អ្នកជំនាញអប់រំ	មូលនិធិកុមារកម្ពុជា
២	លោក	មេត លន	អ្នកគ្រប់គ្រងការិយាល័យខេត្តព្រៃវែង	អង្គការជួយសង្គ្រោះកុមារ
៣	លោក	ខួរ វ៉ានី	ទីប្រឹក្សា ECCD	អង្គការជួយសង្គ្រោះកុមារ
៤	លោក	ខឹម វិចិត្រ	នាយក	អង្គការគ្រួសារយើង
៥	លោក	ហ៊ុន បូរមី	នាយកប្រចាំប្រទេស	ជំនួយសកម្មភាពសម្រាប់កម្ពុជា
៦	លោក	យួន រតនា	មន្ត្រីបច្ចេកទេសអប់រំ	អង្គការធុរិស័យពិភពលោកអន្តរជាតិសម្រាប់កម្ពុជា
៧	លោក	ធី ប៊ុនរិទ្ធ	នាយក	សកម្មភាពរបស់កុមារដើម្បីការអភិវឌ្ឍ
៨	លោក	ភួង ភីរិគ្គ	អ្នកគ្រប់គ្រងតាមខេត្ត	អង្គការជួយសង្គ្រោះកុមារ
៩	លោក	ម៉េងហាក់ វិឆ័យ	នាយក	បេសកកម្មអាចធ្វើបានសម្រាប់កម្ពុជា
១០	លោក	ហ៊ឺ ប៊ុនហេង	អ្នកគ្រប់គ្រងសាខា	កម្មវិធីជំនួយរបស់រដ្ឋ COLORADO
១១	លោក	ប៊ូ ឡឿន	មន្ត្រីកម្មវិធី	សហភាពអឺរ៉ុប (EU)
១២	លោកស្រី	គង់ កន្ទីថា	មន្ត្រីកម្មវិធី	កម្មវិធីស្បៀងអាហារពិភពលោក (WFP)
១៣	លោក	ប្រាក់ ផល្លា	ជំនួយការបច្ចេកទេសនាយកសាលារៀន	ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

គ-មេដាយ មុនីសារាត៍ឆ្នាំ ថ្នាក់ អនុប្បធិ

១	លោក	ឆែក អ្នក	នាយក	សហគមន៍បិទកម្ពុជា
២	លោក	វ័ត្ត ច័ន្ទផល្គុន	សហនាយក	អង្គការម្តប់តាប៉ាង
៣	លោក	ជ័យ ស៊ីផូ	នាយកប្រតិបត្តិ	អង្គការកុមារកំព្រាសម្រាប់កុមារកម្ពុជា
៤	លោក	ធុច សុភី	អ្នកគ្រប់គ្រងគម្រោង	កម្មវិធីអភិវឌ្ឍកុមារផ្ទះ
៥	លោក	ព្រំ បុណ្ណា	នាយកប្រតិបត្តិ	អង្គការជំនួយជនបទ
៦	លោក	ង៉ែត សុគន្ធី	នាយក	សាលាភាសាជុំគ្រាល
៧	លោក	អ៊ឹម សារឿន	នាយក	មជ្ឈមណ្ឌលក្រមុំយបច្ចេកសាស្ត្រ
៨	លោក	ហង់ គឹមណាន់	អ្នកសម្របសម្រួលកម្មវិធីអប់រំកុមារផ្ទះ	អង្គការគ្រួសារថ្មី
៩	លោកស្រី	ពេជ្រ ធីតា	មន្ត្រីកម្មវិធី	ភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)

១០ លោកស្រី ប៉ែន វឌ្ឍីតា មន្ត្រីអប់រំ

ភ្នាក់ងារប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)

ហត្ថលេខា... រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកនៃគ្រូទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៣ ខែ ២០១៩ ឃុំ ឃ្នាំ ៤ សិរីវិទ្យាស័ក ព.ស. ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្លេងទទួល៖
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - អគ្គនាយកដ្ឋាន និងមន្ត្រី
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២២២.៣៣៣.៧៧.៧៧ ក្រ.តត

**អនុក្រឹត្យ**  
**ស្តីពីការទូលមេដាយមុនីសារាភ័ណ្ណ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយ **មុនីសារាភ័ណ្ណ** ថ្នាក់ **ទីបី** ជូនសមាជិកសហព័ន្ធម៉ូតូទឹកកម្ពុជា (Jet Ski កម្ពុជា) ដែល មានស្នាដៃក្នុងការបញ្ជូនកីឡាករទៅចូលរួមប្រកួតកីឡាអាស៊ីលើកទី ១៨ នៅប្រទេសឥណ្ឌូនេស៊ីនាពេល កន្លងមក ដូចមានរាយនាមខាងក្រោម៖

- |                          |                         |
|--------------------------|-------------------------|
| ១-លោក ម៉ិន មូសស្ថាន      | កីឡាករជម្រើសជាតិកម្ពុជា |
| ២-Mr. KEVIN REITERER     | គ្រូបង្វឹកជម្រើសជាតិ    |
| ៣-Ms. ULLRICH LAURA      | គ្រូពេទ្យ               |
| ៤-Ms. KYLIE ELLMERS      | មេដាងមេកានិច            |
| ៥-Mr. COOKE LESLIE JAMES | មេដាងមេកានិច            |

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសមិទ្ធិនគ្រូទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ២២ ខែ កញ្ញា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ណ.២.៧.៧.១.....

**សេចក្តីសម្រេច**  
**ស្តីពី**

**ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ**  
**ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤**  
**របស់រាជរដ្ឋាភិបាលកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**ប្រការ១ .-**

ត្រូវបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅរាជធានីភ្នំពេញ ដែលមានសមាសភាពដូចខាងក្រោម៖

១. លោកជំទាវ កិត្តសង្ឃហេងណ្ឌិត ម៉ែន សំអន	ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច	ប្រធាន
២. ឯកឧត្តម ឌឹម យ៉ុនឡេង	ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស	អនុប្រធាន
៣. ឯកឧត្តម យុន ហាំង	ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស	អនុប្រធាន
៤. ឯកឧត្តម អ៊ិត សំហេង	រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	អនុប្រធាន
៥. ឯកឧត្តម ម៉ម ប៊ុនហេង	រដ្ឋមន្ត្រី ក្រសួងសុខាភិបាល	អនុប្រធាន
៦. លោកជំទាវ វេជ្ជបណ្ឌិត អ៊ុង កន្តាផារី	រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី	អនុប្រធាន
៧. ឯកឧត្តម ហ្សាការីយ៉ា អាដាម	រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី	អនុប្រធាន
៨. ឯកឧត្តម នាង ផាត	រដ្ឋលេខាធិការ ក្រសួងការពារជាតិ	សមាជិក
៩. ឯកឧត្តម ធី តាយី	រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
១០. ឯកឧត្តម លាង មុនីរិទ្ធ	រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
១១. ឯកឧត្តម អ៊ុង អៀង	រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល	សមាជិក
១២. ឯកឧត្តម សារុន ប្ញទ្វា	រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
១៣. លោកជំទាវ ទូច សារ៉ុម	រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា	សមាជិក
១៤. ឯកឧត្តម សារ៉ាក់ ខាន់	រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
១៥. ឯកឧត្តម រស់ សូផាន់	រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ	សមាជិក
១៦. ឯកឧត្តម អ៊ុក ប្រាថ្នា	រដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
១៧. ឯកឧត្តម មេឃី អាយុទូ	រដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
១៨. ឯកឧត្តម ប៊ុន សំបូរ	រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៩. ឯកឧត្តម សុខ សុភ័ក្ត្រ	រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
២០. លោកជំទាវ ម៉ិញ កុសនី	រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
២១. ឯកឧត្តម សយ ស៊ីផុន	រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
២២. លោកជំទាវ ហ៊ុន ដានី	រដ្ឋលេខាធិការ ក្រសួងទេសចរណ៍	សមាជិក
២៣. លោកជំទាវ គឹម ស៊ីផាត់	រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី	សមាជិក
២៤. លោកជំទាវ សុភ័ក្ត្រ ថារី	រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
២៥. ឯកឧត្តម អ៊ុំ មាន	រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
២៦. ឯកឧត្តម ម៉ន ត្រីយ៉ា	រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
២៧. ឯកឧត្តម សំហេង បុរស	រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
២៨. ឯកឧត្តម សួន ឈាងលី	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
២៩. ឯកឧត្តម ដួង ចាន់វាសនា	អនុរដ្ឋលេខាធិការ ក្រសួងដែនការ	សមាជិក
៣០. ឯកឧត្តម ជា ជាតិ	អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
៣១. ឯកឧត្តម យិត បុណ្ណា	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៣២. លោកជំទាវ ឡាយ វីរៈបុត្រ	អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៣៣. ឯកឧត្តម រស់ រៀន	អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក



៣៤. លោកជំទាវ សុវណ្ណ វណ្ណាតន៍	អនុរដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៣៥. ឯកឧត្តម ទៀវ ម៉ាក់តែល	អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៣៦. ឯកឧត្តម គង់ កន្តាក់	អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៣៧. ឯកឧត្តម ឈូ អ៊ុំម៉េង	អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល	សមាជិក
៣៨. លោកជំទាវ ប្រាក់ សោភ័ណនារី	អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល	សមាជិក
៣៩. ឯកឧត្តម ប៉េង ពោធិ៍នា	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៤០. ឯកឧត្តម ត្រាក់ ថៃសៀង	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៤១. ឯកឧត្តម ណុប ចាន់ណារិទ្ធ	អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
៤២. លោកជំទាវ សុខ មុនី	អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី	សមាជិក
៤៣. លោកជំទាវ នឹង គឹមស្រេង	ទីប្រឹក្សា ក្រសួងព័ត៌មាន	សមាជិក
៤៤. ឯកឧត្តម កឹម យ៉ាន	ទីប្រឹក្សា ក្រសួងព័ត៌មាន	សមាជិក
៤៥. លោកជំទាវ កេត សំអាត	ទីប្រឹក្សា ក្រសួងកិច្ចការនារី	សមាជិក
៤៦. លោកជំទាវ កែ ច័ន្ទដួង	ទីប្រឹក្សា ក្រសួងកិច្ចការនារី	សមាជិក
៤៧. លោកជំទាវ ឪក កនធឿន	ទីប្រឹក្សា ក្រសួងកិច្ចការនារី	សមាជិក
៤៨. លោកជំទាវ ឆ្វយ គឹមសិរ	ទីប្រឹក្សា ក្រសួងកិច្ចការនារី	សមាជិក
៤៩. លោកជំទាវ ជិន ស៊ីវ៉េត	ទីប្រឹក្សា ក្រសួងកិច្ចការនារី	សមាជិក
៥០. ឯកឧត្តម មាន ឈីរុន	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
៥១. ឯកឧត្តម អ៊ុង សំអាន	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
៥២. ឯកឧត្តម ម៉ៅ ពាន់អាំង	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
៥៣. ឯកឧត្តម សាន់ ច័ន្ទសៀន	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
៥៤. ឯកឧត្តម ជី មានហោង	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
៥៥. ឯកឧត្តម កៅ សុផាត	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
៥៦. លោកជំទាវ ម៉ក់ បូលី	ទីប្រឹក្សា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៥៧. ឯកឧត្តម ចាន់ ពិសិដ្ឋ	ទីប្រឹក្សា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៥៨. លោកជំទាវ ប៉េង ដារុធកល្យាណ	ទីប្រឹក្សា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៥៩. លោកជំទាវ ទេព ព័នី	ទីប្រឹក្សា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៦០. ឯកឧត្តម ម៉ី សំបូរ	ទីប្រឹក្សា និងជាប្រធាននាយកដ្ឋាន ក្រសួងសុខាភិបាល	សមាជិក
៦១. ឯកឧត្តម អ៊ុក សមវិទ្យា	នាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៦២. ឯកឧត្តម អ៊ូ វិភព	អគ្គាធិការ នៃក្រសួងសុខាភិបាល	សមាជិក
៦៣. ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ី សំណាង	អគ្គនាយក នៃក្រសួងការពារជាតិ	សមាជិក
៦៤. ឯកឧត្តម ថេ ឈុនហាក់	អគ្គនាយក នៃក្រសួងកិច្ចការនារី	សមាជិក
៦៥. លោកជំទាវ ញាណ សុចិត្រា	អគ្គនាយក នៃក្រសួងកិច្ចការនារី	សមាជិក
៦៦. ឯកឧត្តម ហាំង គុលា	អគ្គនាយក នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក



៦៧. លោកជំទាវ យក់ សម្បត្តិ	ទីប្រឹក្សា និងជាអគ្គនាយក នៃក្រសួងសុខាភិបាល	សមាជិក
៦៨. ឯកឧត្តម ហ៊ុយ សេដ្ឋ	ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ នៃក្រសួងសុខាភិបាល	សមាជិក
៦៩. លោកជំទាវ ឱ វណ្ណឌីន	ទីប្រឹក្សា និងជាអគ្គនាយក នៃក្រសួងសុខាភិបាល	សមាជិក
៧០. ឯកឧត្តម ប្រាក់ ចាន់ធឿន	អគ្គលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ	សមាជិក
៧១. ឯកឧត្តម សាផុន វឌ្ឍនៈ	សាកលវិទ្យាធិការ នៃក្រសួងសុខាភិបាល	សមាជិក
៧២. ឯកឧត្តមបណ្ឌិត ជេត ជាលី	សាកលវិទ្យាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
៧៣. ឯកឧត្តម ខុម ផលលៀន	នាយកវិទ្យាស្ថានជាតិសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
៧៤. ឯកឧត្តម ទេស រុក្ខាផល	អគ្គលេខាធិការរង នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ	សមាជិក
៧៥. ឯកឧត្តម វង្ស សុវណ្ណ	អគ្គលេខាធិការរង នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ	សមាជិក
៧៦. លោកជំទាវ ឃ្លោក ប៉េងថុល	អគ្គលេខាធិការរង នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ	សមាជិក
៧៧. ឯកឧត្តម លី សុផា	អគ្គលេខាធិការរង នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ	សមាជិក
៧៨. ឯកឧត្តម ហែម ហៀន	អគ្គលេខាធិការរង នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ	សមាជិក
៧៩. ឯកឧត្តម ជួន មុំថុល	អគ្គលេខាធិការរង នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ	សមាជិក
៨០. ឯកឧត្តម ជុំ វង្សច័ន្ទ	អគ្គលេខាធិការរង នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ	សមាជិក
៨១. ឯកឧត្តម និន វណ្ណៈ	អគ្គលេខាធិការរង នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ	សមាជិក
៨២. ឯកឧត្តម សួស ប្រាថ្នា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨៣. លោកជំទាវ ជា សុខនី	ទីប្រឹក្សា និងជាអគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៨៤. ឯកឧត្តម ស៊ឹម សុវណ្ណវិទ្ធី	អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
៨៥. ឯកឧត្តម សាន់ឌី	អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
៨៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក វិច្ឆ ត្រីវិហារ	មេបញ្ជាការរង នៃក្រសួងការពារជាតិ	សមាជិក
៨៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់	មេបញ្ជាការរង នៃក្រសួងការពារជាតិ	សមាជិក
៨៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង	នាយរងសេនាធិការ នៃក្រសួងការពារជាតិ	សមាជិក
៨៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម ឌិន	មេបញ្ជាការរង នៃក្រសួងការពារជាតិ	សមាជិក
៩០. លោក អឿន បូរ៉ាវត្តន៍	ទីប្រឹក្សា និងជាអគ្គនាយករង នៃក្រសួងសុខាភិបាល	សមាជិក
៩១. លោក វ៉ាត់ បុត្តកុសល	អគ្គលេខាធិការរង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៩២. លោក កែវ សម្បត្តិ	អគ្គនាយករង នៃក្រសួងការងារ	

Handwritten mark

	និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៩៣. លោក សេង សុសាន	អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៩៤. លោក ប៉ុល ចាន់ដារ៉ា	អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៩៥. លោក ហុង សុគន្ធ	អគ្គាធិការរង នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៩៦. លោកស្រី យុក គឹមលាង	អគ្គាធិការរង នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៩៧. លោក លន់ ច័ន្ទរស្មី	អគ្គនាយករង នៃក្រសួងសុខាភិបាល	សមាជិក
៩៨. លោក ស្រេង ជ្រិន	អគ្គាធិការរង នៃក្រសួងសុខាភិបាល	សមាជិក
៩៩. លោក យូ ពិសី	អគ្គនាយករង នៃក្រសួងសុខាភិបាល	សមាជិក
១០០. លោកស្រី ទា ម៉ារ៉ាវី	អគ្គាធិការរង នៃក្រសួងពាណិជ្ជកម្ម	សមាជិក
១០១. លោក ឡុង សុភ័ណ្ណ	អគ្គនាយករង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
១០២. លោកស្រី មាស សុខុម	អគ្គាធិការរង នៃក្រសួងកិច្ចការនារី	សមាជិក
១០៣. លោកស្រី ស៊ិន រណ្ណា	អគ្គនាយករង នៃក្រសួងកិច្ចការនារី	សមាជិក
១០៤. លោក សៀង សុខយុនឌី	អគ្គនាយករង នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
១០៥. លោក ជុន ផលពិសិដ្ឋ	អគ្គនាយករង នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
១០៦. លោកស្រី កែវ កេសី	អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
១០៧. លោកស្រី សេង ផាន់និត	អគ្គនាយករង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
១០៨. លោកស្រី តូចច័ន្ទ កេសី	អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម	សមាជិក
១០៩. លោក ប្រាក់ សុទ្ធ	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
១១០. លោក រៀន វិទ្ធីវត្ត	នាយករងវិទ្យាស្ថានជាតិសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
១១១. លោក ប៉ាល់ ដេស	សាកលវិទ្យាធិការរងភូមិន្ទភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១១២. លោក ពន់ ឆាយ	សាកលវិទ្យាធិការរងភូមិន្ទភ្នំពេញ នៃក្រសួងអប់រំ យុវជននិងកីឡា	សមាជិក
១១៣. លោកស្រី បណ្ឌិត អ៊ុំ រ៉ាវី	សាកលវិទ្យាធិការរងភូមិន្ទភ្នំពេញ នៃក្រសួងអប់រំ យុវជននិងកីឡា	សមាជិក
១១៤. លោក សេង សុភាព	សាកលវិទ្យាធិការរង នៃក្រសួងសុខាភិបាល	សមាជិក
១១៥. លោក ម៉ម សុវត្តា	សាកលវិទ្យាធិការរង នៃក្រសួងសុខាភិបាល	សមាជិក
១១៦. តំណាងក្រសួងយុត្តិធម៌		សមាជិក
១១៧. តំណាងក្រសួងបរិស្ថាន		សមាជិក
១១៨. តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ		សមាជិក
១១៩. តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ		សមាជិក
១២០. តំណាងរដ្ឋលេខាធិការរដ្ឋាកាសចរណ៍ស៊ីវិល		សមាជិក



**ប្រការ២.-**

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររដ្ឋាករជាតិប្រចាំរាជធានីភ្នំពេញ។

តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឲ្យ ចូលរួមក្នុងក្រុមការងារ។

**ប្រការ៣.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងសាមីខ្លួន ដូចមានចែងក្នុង ប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ១៧ ខែ កើត ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៣៣...ស.ស/.....

**សេចក្តីសម្រេច**

**ស្តីពី**

**ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ  
ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤  
របស់រាជរដ្ឋាភិបាលកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**ប្រការ១ .-**

ត្រូវបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រះវិហារ ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តម មាស សុភា	ទេសរដ្ឋមន្ត្រី	ប្រធាន
២. ឯកឧត្តម គឹម ទូច	រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	អនុប្រធាន
៣. ឯកឧត្តម សៀ សុភ័ក្រ្ត	រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា	អនុប្រធាន
៤. ឯកឧត្តម រស់ ស្វែន	អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
៥. ឯកឧត្តម ជា សៃ	អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍	សមាជិក
៦. ឯកឧត្តម ប៉ូ រតនា	អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
៧. ឯកឧត្តម មាស សារឿន	អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌	សមាជិក
៨. ឯកឧត្តម ជួប សំអាត	អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៩. ឯកឧត្តម ខូរ មករា	អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
១០. ឯកឧត្តម គាម ម៉ារីធីយ៉ា	អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
១១. លោកជំទាវ ដូង វ៉ានី	អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
១២. ឯកឧត្តម ហាំង ប៊ុនធឿរ	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១៣. លោកជំទាវ ខៀវ សិរីវឌ្ឍា	ទីប្រឹក្សា ក្រសួងកិច្ចការនារី	សមាជិក
១៤. ឯកឧត្តម អ៊ុក សុខ	ទីប្រឹក្សា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
១៥. ឯកឧត្តម ហង្ស ប៊ុណ្ណាក់	ទីប្រឹក្សា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
១៦. ឯកឧត្តម អ៊ុង យ៉ាន	ទីប្រឹក្សា ក្រសួងផែនការ	សមាជិក
១៧. ឯកឧត្តម លូ លីយ៉ឹម	ទីប្រឹក្សា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
១៨. ឯកឧត្តម វ៉ាត់ សោភា	ទីប្រឹក្សា ក្រសួងព័ត៌មាន	សមាជិក
១៩. ឯកឧត្តម ស៊ុន វិសិទ្ធ	អគ្គលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
២០. ឯកឧត្តម ឆាំង ហ៊ុយ	អគ្គនាយក នៃទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២១. ឯកឧត្តម គឹម សេតារា	ប្រធានអាជ្ញាធរជាតិព្រះវិហារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
២២. ឯកឧត្តម យស់ ផានីតា	អគ្គនាយករង នៃក្រសួងសុខាភិបាល	សមាជិក
២៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក	មេបញ្ជាការរងកងទ័ពជើងគោក នៃក្រសួងការពារជាតិ	សមាជិក
២៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ បុក្រ	មេបញ្ជាការរង នៃក្រសួងការពារជាតិ	សមាជិក
២៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារ៉ន	មេបញ្ជាការរង នៃក្រសួងការពារជាតិ	សមាជិក
២៦. ឯកឧត្តម សូ សុខខេង	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
២៧. ឯកឧត្តម អ៊ុក គុបបុត្រា	អនុប្រធានអាជ្ញាធរជាតិព្រះវិហារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
២៨. លោក កែវ ទូត	អគ្គនាយករង នៃក្រសួង រ៉ែ និងថាមពល	សមាជិក
២៩. លោក យូ បុណ្យណា	អគ្គាធិការរង នៃក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
៣០. លោក គឹម ឌីណា	អគ្គាធិការរង នៃក្រសួងមុខងារសាធារណៈ	សមាជិក
៣១. លោក ឡុង កែវវិចិត្រ	អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម	សមាជិក
៣២. លោក ខៀវ គឹមហេង	អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា	

As



	ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
៣៣. លោក នូវ ថារ៉ា	អគ្គនាយករង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៣៤. លោក គាន់ យុវរដ្ឋ	អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម	សមាជិក
៣៥. លោក ចាន់ សុខទី	អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម	សមាជិក
៣៦. លោក ឃឹម សារ៉ាវិទូ	អគ្គនាយករង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៣៧. លោក គង់ សាំងហេង	អនុប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ នៃក្រសួង ឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៣៨. តំណាងក្រសួងបរិស្ថាន		សមាជិក
៣៩. តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ		សមាជិក
៤០. តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល		សមាជិក

**ប្រការ២.-**

អភិបាលនៃគណៈអភិបាលខេត្តត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររដ្ឋាករជាតិ ប្រចាំខេត្តរបស់ខ្លួន។

តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឲ្យ ចូលរួមក្នុងក្រុមការងារ។

**ប្រការ៣.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តព្រះវិហារ និងសាមីខ្លួនដូចមានចែងក្នុង ប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១ កើត ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ ៈ ៣៤ រសរ ៈ ០១

**សេចក្តីសម្រេច**  
**ស្តីពី**

**ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ**  
**ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤**  
**របស់រាជរដ្ឋាភិបាលកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**ប្រការ១ .-**

ត្រូវបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រៃវែង ដែលមានសមាសភាពដូចខាងក្រោម៖

១. សម្តេចក្រឡាហោម ស ខេង	ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ	ប្រធាន
២. ឯកឧត្តម ញឹម វណ្ណដា	ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស	អនុប្រធាន
៣. ឯកឧត្តម ប៉ារ ហាមដាន	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៤. ឯកឧត្តម សន្តិបណ្ឌិត ចាន់ អាន	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៥. ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភក្ត	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៦. ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៧. ឯកឧត្តម យុន ឈុន្នី	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៨. ឯកឧត្តម អង្គ មង្គល	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៩. ឯកឧត្តម ព្រុំ សុខា	រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ	សមាជិក
១០. ឯកឧត្តម ស សុខា	រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១១. ឯកឧត្តម យក់ ង៉ុយ	រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១២. ឯកឧត្តម ប្រា សុចិន្តា	រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៣. ឯកឧត្តម យុទ្ធ ភូថង	រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
១៤. ឯកឧត្តម ញាណ ភឿន	រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា	សមាជិក
១៥. ឯកឧត្តម កើត វិទូ	រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌	សមាជិក
១៦. ឯកឧត្តម ឱត ទីណា	រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល	សមាជិក
១៧. ឯកឧត្តម ម៉ៅ ថូរ៉ា	រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
១៨. ឯកឧត្តម អ៊ុក សុជាតិ	រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
១៩. លោកជំទាវ ច័ន្ទ សុវិឃ័យ	រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី	សមាជិក
២០. ឯកឧត្តម ស្តើង សុខុម	រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
២១. ឯកឧត្តម អេង ហួត	រដ្ឋលេខាធិការ ក្រសួងសុខាភិបាល	សមាជិក
២២. ឯកឧត្តម ហោ សុភាព	រដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
២៣. ឯកឧត្តម ទ្រី មេង	រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
២៤. ឯកឧត្តម ឃី យ៉ួន	រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
២៥. ឯកឧត្តម នូ នឹម	រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
២៦. ឯកឧត្តម ហាស់ សារ៉េត	រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
២៧. ឯកឧត្តម សាត សមុទ្រ	រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
២៨. ឯកឧត្តម សយ ភីរម្យ	រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
២៩. ឯកឧត្តម អ៊ុង សាមី	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣០. ឯកឧត្តម សន្តិបណ្ឌិត ហេង ហាក់	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣១. ឯកឧត្តម ស៊ាង ប៊ុនលាង	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣២. ឯកឧត្តម ផុន ប៊ុនថាល់	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣៣. ឯកឧត្តម ពឹម សំណាង	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣៤. ឯកឧត្តម កឹម ជាតិ	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក



៣៥. ឯកឧត្តម ប៊ូលី ដា	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣៦. ឯកឧត្តម រស់ រុណា	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣៧. ឯកឧត្តម ឯម សំណាង	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣៨. លោកជំទាវ មឿង សិរីសេង	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣៩. លោកជំទាវ ព្រី ចន្ទា	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៤០. ឯកឧត្តម សុខ សារីរុដ	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៤១. លោកជំទាវ សុខ សម្បត្តិ	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៤២. ឯកឧត្តម ហោង សំអាត	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៤៣. ឯកឧត្តម ហ៊ុយ ហឿន	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៤៤. ឯកឧត្តម ចាន់ ស៊ីវ៉ាន់ថា	អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល	សមាជិក
៤៥. ឯកឧត្តម មាស សុភ័ណ្ណ	អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
៤៦. ឯកឧត្តម ឌុច រនទីតូ	អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
៤៧. ឯកឧត្តម គឹម ហុង	អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
៤៨. ឯកឧត្តម ហ៊ឺ ខ្សី	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៤៩. ឯកឧត្តម កឹម បូរី	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៥០. ឯកឧត្តម អៀង វ៉ែងស៊ិន	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៥១. ឯកឧត្តម ហង្ស ឆាន់	អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ	សមាជិក
៥២. លោកជំទាវ យក់ ណារ៉េត	អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
៥៣. លោកជំទាវ លីប លឿង	អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍	សមាជិក
៥៤. ឯកឧត្តម ឡាន រ៉ូហ្សាក់	អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
៥៥. លោកជំទាវ ព្រី សុភី	អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
៥៦. លោកជំទាវ ព្រី ឆោមសាយឿន	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
៥៧. ឯកឧត្តម ឡូ វ៉ាសនាគីរី	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
៥៨. ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវៀន	អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ	សមាជិក
៥៩. ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន	អគ្គមេបញ្ជាការកងយោធពល ខេមរភូមិន្ទ នៃក្រសួងការពារជាតិ	សមាជិក
៦០. ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន	អគ្គនាយក នៃក្រសួងមហាផ្ទៃ	សមាជិក
៦១. ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ៅ ភក្តិ	អគ្គលេខាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
៦២. ឯកឧត្តម អ៊ីវ លាង	អគ្គាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
៦៣. ឯកឧត្តម សន្តិបណ្ឌិត ចាន់ គឹមសេង	អគ្គនាយក នៃក្រសួងមហាផ្ទៃ	សមាជិក
៦៤. ឯកឧត្តម ហាស់ ប៊ុនថុន	អគ្គលេខាធិការ នៃក្រសួងផែនការ	សមាជិក
៦៥. ឯកឧត្តម អ៊ុក សិទ្ធិជាតិ	អគ្គនាយក នៃក្រសួងអប់រំ យុវជន និងកីឡា	សមាជិក



៦៦. ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ុង សំខាន់	អគ្គមេបញ្ជាការរង នៃក្រសួងការពារជាតិ	សមាជិក
៦៧. ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៦៨. ឯកឧត្តម នាយឧត្តមសេនីយ៍ សូ វ៉ាន់ទី	អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ	សមាជិក
៦៩. ឯកឧត្តម នាយឧត្តមសេនីយ៍ សាន លុច	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៧០. ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា	អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ	សមាជិក
៧១. ឯកឧត្តម ឧត្តមសេនីយ៍ឯក លីវ សុផាណារិទ្ធ	ប្រធានលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ	សមាជិក
៧២. ឯកឧត្តម ឧត្តមសេនីយ៍ឯក នឹម មាលា	នាយកវិទ្យាស្ថាន នៃក្រសួងការពារជាតិ	សមាជិក
៧៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ន័យ ថុល	ប្រធានស្ថាប័ន នៃក្រសួងការពារជាតិ	សមាជិក
៧៤. ឯកឧត្តម គុយ រតនា	ទីប្រឹក្សា និងជាអគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៧៥. ឯកឧត្តម ជី ស៊ីម៉ាណែត	ទីប្រឹក្សា និងជាអគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៧៦. ឯកឧត្តម ហួត ស៊ីនាដ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៧៧. ឯកឧត្តម ឈឹម កាន	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៧៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជិន បាណាល់	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៧៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក កុសល ភិរម្យ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨០. ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម សំណាង	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨១. ឯកឧត្តម ឧត្តមសេនីយ៍ឯក យស់ វីរៈ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨២. ឯកឧត្តម ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ បេ ទាឡេង	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨៣. ឯកឧត្តម ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ ឈន សាណាត	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨៤. ឯកឧត្តម ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ មៅ ណាំ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨៥. ឯកឧត្តម ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ នុត សវនា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨៦. ឯកឧត្តម ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ គោ ពន្លក	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨៧. ឯកឧត្តម ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ លឹម សុខា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨៨. ឯកឧត្តម ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ ខាត់ សារ៉ាន់	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨៩. លោកជំទាវ ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ ញ៉ែម អូន	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៩០. លោកជំទាវ ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ ទិត្យ ម៉ាលីន	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៩១. ឯកឧត្តម ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ អ៊ុច ពង្ស	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៩២. ឯកឧត្តម ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ ស្រីន លាង	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៩៣. ឯកឧត្តម ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ ម៉ុង គឹមហេង	អគ្គនាយករង	

៩៤. ឯកឧត្តម ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ មិក សាដាណាភេត	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
៩៥. ឯកឧត្តម ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ សន កែវ	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
៩៦. ឯកឧត្តម ឧត្តមអគ្គនុរក្ស ថ្នាក់លេខ១ អ៊ុន រស្មីឫទ្ធា	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
៩៧. លោកជំទាវ ឧត្តមសេនីយ៍ឯក អ៊ុំ លក្ខិណា	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
៩៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក រុច ផល្លី	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
៩៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
១០០. ឯកឧត្តម យិន ម៉ាលីណា	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
១០១. ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ យន	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
១០២. លោកជំទាវ ឧត្តមសេនីយ៍ឯក ខុច ដាណា	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
១០៣. ឯកឧត្តម ព្រុំ សុផា	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
១០៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ស៊ីផាន	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
១០៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
១០៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក គិន ពោជ	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
១០៧. ឯកឧត្តម ផុន លីវីរៈ	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
១០៨. លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
១០៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ ច័ន្ទមុន្នីរតន៍	អគ្គនាយករង	នៃក្រសួងមហាផ្ទៃ	សមាជិក
១១០. ឯកឧត្តម សារ៉ាន់ ចាន់វីរៈ	អគ្គលេខាធិការរង	នៃក្រសួងមហាផ្ទៃ	សមាជិក
១១១. ឯកឧត្តម ម៉ែន ប៊ុនវិទូ	អគ្គលេខាធិការរង	នៃក្រសួងមហាផ្ទៃ	សមាជិក
១១២. ឯកឧត្តម ថាច់ វណ្ណៈ	អគ្គលេខាធិការរង	នៃក្រសួងមហាផ្ទៃ	សមាជិក
១១៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង ងៀប	អគ្គលេខាធិការរង	នៃក្រសួងមហាផ្ទៃ	សមាជិក
១១៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹង ប៊ុនសុវណ្ណ	អគ្គលេខាធិការរង	នៃក្រសួងមហាផ្ទៃ	សមាជិក
១១៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម ថាយ	អគ្គលេខាធិការរង	នៃក្រសួងមហាផ្ទៃ	សមាជិក
១១៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ការៈ	អគ្គលេខាធិការរង	នៃក្រសួងមហាផ្ទៃ	សមាជិក
១១៦. ឯកឧត្តម គង់ សុខសាន្ត	អគ្គលេខាធិការរង	នៃក្រសួងមហាផ្ទៃ	សមាជិក
១១៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន គឹមស្រន់	អគ្គលេខាធិការរង	នៃក្រសួងមហាផ្ទៃ	សមាជិក
១១៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹង វណ្ណៈ	អគ្គលេខាធិការរង	នៃក្រសួងមហាផ្ទៃ	សមាជិក
១១៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌឿន សុវណ្ណ	អគ្គលេខាធិការរង	នៃក្រសួងមហាផ្ទៃ	សមាជិក
១២០. ឯកឧត្តម ឧត្តមសេនីយ៍ឯក សាងម សាវុធ	អគ្គលេខាធិការរង	នៃក្រសួងមហាផ្ទៃ	សមាជិក
១២១. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួន ចន្ទកក្កដា	អគ្គាធិការរង	ក្រសួងមហាផ្ទៃ	សមាជិក
១២២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង សុវណ្ណវិទូ	អគ្គាធិការរង	ក្រសួងមហាផ្ទៃ	សមាជិក
១២៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ	អគ្គាធិការរង	ក្រសួងមហាផ្ទៃ	សមាជិក
១២៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ បូរ	អគ្គាធិការរង	ក្រសួងមហាផ្ទៃ	សមាជិក
១២៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាំង ហ្វូខាយ	អគ្គាធិការរង	ក្រសួងមហាផ្ទៃ	សមាជិក
១២៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក សេង សិរីបុត្រ	អគ្គាធិការរង	ក្រសួងមហាផ្ទៃ	សមាជិក
១២៧. លោកជំទាវ ឧត្តមសេនីយ៍ឯក គា ម៉ាន់លី	អគ្គាធិការរង	ក្រសួងមហាផ្ទៃ	សមាជិក
១២៨. លោកជំទាវ ឧត្តមសេនីយ៍ឯក ប៊ុន អក្ខរាទេវី	អគ្គាធិការរង	ក្រសួងមហាផ្ទៃ	សមាជិក



១២៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន គឹមស្រីន	អគ្គាធិការរង ក្រសួងមហាផ្ទៃ	សមាជិក
១៣០. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា	អគ្គាធិការរង ក្រសួងមហាផ្ទៃ	សមាជិក
១៣១. ឯកឧត្តម ឧត្តមសេនីយ៍ឯក យូ សិរីវឌ្ឍ	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៣២. ឯកឧត្តម ឧត្តមសេនីយ៍ឯក មុំ សោភ័ណ្ណ	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៣៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ សោភ័ណ្ណ	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៣៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៣៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក សេន ភូម៉ារី	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៣៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រា	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៣៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៣៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ាល់ ពិសិដ្ឋ	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៣៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈឹម សារុធ	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៤០. ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា	មេបញ្ជាការរង នៃក្រសួងការពារជាតិ	សមាជិក
១៤១. ឯកឧត្តម ឧត្តមសេនីយ៍ឯក នន្ទ សុខា	មេបញ្ជាការរង នៃក្រសួងការពារជាតិ	សមាជិក
១៤២. លោកឧត្តមសេនីយ៍ឯក លី ដេត	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
១៤៣. លោកឧត្តមសេនីយ៍ឯក គង់ សាលី	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
១៤៤. ឯកឧត្តម អ៊ុង សុភារិន្ទ	អគ្គលេខាធិការរង នៃក្រសួងយុត្តិធម៌	សមាជិក
១៤៥. ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ឹម ប្រណិតា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៤៦. ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមហៃ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៤៧. ឯកឧត្តម ឧត្តមសេនីយ៍ទោ យុន លីនណារ៉ូ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៤៨. ឯកឧត្តម ឧត្តមសេនីយ៍ទោ ឆេង អ៊ុយណារុធ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៤៩. ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ាង ធាវិទូ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៥០. ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម អាំង	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៥១. លោក ប៊ុល ដែលលី	អគ្គនាយករង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៥២. លោក ហ៊ុល សីលា	អគ្គនាយករង នៃក្រសួងទេសចរណ៍	សមាជិក
១៥៣. លោក យូ ម៉ាប់	អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម	សមាជិក
១៥៤. លោក អ៊ឹម រុទ្ធី	អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម	សមាជិក
១៥៥. លោកស្រី លី សុភ័ណ្ណ	អគ្គនាយករង នៃក្រសួងបរិស្ថាន	សមាជិក
១៥៦. លោក យិន សំរាយ	អគ្គនាយករង នៃក្រសួងបរិស្ថាន	សមាជិក
១៥៧. លោក ម៉ុម ណាដា	អគ្គនាយករង នៃក្រសួងសាធារណការ	សមាជិក







**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ ១១១ អនក្រ.បក ០១ ២០១៩**

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**  
**ការបង្កើតរដ្ឋធម្មនុញ្ញប្រធានសម្រាប់ឆ្នាំ២០១៩**  
**របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា**

**ឧបនាយករដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**រដ្ឋមន្ត្រីប្រតិភូឧបនាយករដ្ឋមន្ត្រី**  
**អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៦០ អនក្រ.បក ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា ៤៥មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការ រៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈ រដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកា គណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យ បុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិ វិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ០៧៩ ព.ណ.គន ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តថវិកាមូលធិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

**សម្រេច**

ប្រការ១ .-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាមូលធិ ជំពូក២០“ការទិញ” ជំពូក២១“សេវាកម្ម” នៅក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាស លេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់ រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ២ .-

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។



ប្រការ ៤ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និង ប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុ និងរដ្ឋបាលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱ វាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ១៧ ខែ ២០១៩ ឆ្នាំ ព.ស.២៥៦៣  
រាជធានីភ្នំពេញ, ថ្ងៃទី ០៦ ខែ ១១ ឆ្នាំ ២០១៩

**ឧបនាយករដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**  
  
**អគ្គបណ្ឌិតសភាចារ្យ ហ៊ុន សែន**

**រដ្ឋមន្ត្រីប្រតិភូអធិបតីនៃអគ្គលេខាធិការ**  
**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា**  
  
**សុខ ប៊ុន្ណានៅកា**

**កន្លែងទទួល**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





R

60052	សង្ហារឹម	80,000,000	80,000,000	80,000,000	40,000,000	40,000,000	10,000,000	50.00%
60053	សម្ភារៈប្រើប្រាស់	30,000,000	30,000,000	30,000,000	-	-	7,500,000	100.00%
60054	សម្ភារៈនិងឧបករណ៍ដឹកជញ្ជូន	8,000,000	8,000,000	8,000,000	-	-	2,000,000	100.00%
60055	សម្ភារៈនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	370,000,000	370,000,000	370,000,000	277,200,000	277,200,000	23,200,000	25.08%
6006	ថាមពលនិងទឹក	498,000,000	498,000,000	498,000,000				0.00%
60061	អគ្គិសនី	438,000,000	438,000,000	438,000,000				0.00%
60062	ទឹក	60,000,000	60,000,000	60,000,000				0.00%
61	សេវាកម្ម	6,565,000,000	6,565,000,000	5,211,000,000	3,206,300,000	2,004,700,000	801,575,000	61.53%
6101	កិច្ចសន្យានៃការផ្តល់សេវាជាមួយសហគ្រាស	68,000,000	68,000,000	68,000,000				0.00%
61011	សេវាអនាម័យ	68,000,000	68,000,000	68,000,000				0.00%
6102	ការផ្តល់មធ្យោបាយដឹកជញ្ជូន	80,000,000	80,000,000	80,000,000				0.00%
61021	ការផ្តល់មធ្យោបាយដឹកជញ្ជូន	80,000,000	80,000,000	80,000,000				0.00%
6104	សោហ៊ុយបណ្តុះបណ្តាលបុគ្គលិកក្នុង និងក្រៅប្រទេស	80,000,000	80,000,000	80,000,000	60,000,000	20,000,000	15,000,000	75.00%
61041	សោហ៊ុយបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស	80,000,000	80,000,000	80,000,000	60,000,000	20,000,000	15,000,000	75.00%
6105	ការថែទាំ និង ជួសជុល	1,193,400,000	1,193,400,000	1,193,400,000	742,000,000	451,400,000	185,500,000	62.18%
61051	ការថែទាំ ជីវិត ប្រព័ន្ធបណ្តាញ និងដែនសាម	180,000,000	180,000,000	180,000,000	80,000,000	100,000,000	20,000,000	44.44%
61052	ការថែទាំ ជួសជុលអាគារផ្សេងៗ និងប្រាសាទ	153,000,000	153,000,000	153,000,000	85,000,000	68,000,000	21,250,000	55.56%
61053	ការថែទាំ និងជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងល្វែង	58,000,000	58,000,000	58,000,000	35,000,000	23,000,000	8,750,000	60.34%
61054	ការថែទាំបណ្តាញផ្សេងៗ	230,000,000	230,000,000	230,000,000	110,000,000	120,000,000	27,500,000	47.83%
61056	ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន	208,900,000	208,900,000	208,900,000	200,000,000	8,900,000	50,000,000	95.74%
61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	281,500,000	281,500,000	281,500,000	150,000,000	131,500,000	37,500,000	53.29%
61058	ការថែទាំនិងជួសជុលផ្សេងៗ	82,000,000	82,000,000	82,000,000	82,000,000	-	20,500,000	100.00%
6106	សោហ៊ុយធានារ៉ាប់រង	6,000,000	6,000,000	6,000,000				0.00%
61062	សោហ៊ុយធានារ៉ាប់រងរលីយានយន្ត	6,000,000	6,000,000	6,000,000				0.00%
6107	សោហ៊ុយសិក្សាស្រាវជ្រាវសេវា និងសោហ៊ុយនៃការប្រើប្រាស់សេវា	20,000,000	20,000,000	20,000,000	20,000,000	-	5,000,000	100.00%



61071	សោហ៊ុយសិក្សាពិសោធន៍	20,000,000	20,000,000	20,000,000	20,000,000	20,000,000	20,000,000	5,000,000	100.00%
6108	សោហ៊ុយដឹកជញ្ជូន	20,000,000	20,000,000	20,000,000	20,000,000	20,000,000	20,000,000	5,000,000	100.00%
61081	សម្ភារៈនិងទំនិញ	20,000,000	20,000,000	20,000,000	20,000,000	20,000,000	20,000,000	5,000,000	100.00%
6109	បុគ្គលិកខាងក្រៅ	1,200,000,000	1,200,000,000	1,200,000,000	1,200,000,000	1,200,000,000	1,200,000,000		0.00%
61091	ភ្នាក់ងារជាតិជាប់កិច្ចសន្យា	1,200,000,000	1,200,000,000	1,200,000,000	1,200,000,000	1,200,000,000	1,200,000,000		0.00%
6110	ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	2,095,100,000	2,095,100,000	2,095,100,000	2,095,100,000	2,095,100,000	2,095,100,000	270,825,000	51.71%
61101	សោហ៊ុយទទួលភ្ញៀវជាតិ	176,600,000	176,600,000	176,600,000	176,600,000	176,600,000	176,600,000	18,225,000	41.28%
61102	សោហ៊ុយទទួលភ្ញៀវបរទេស	253,000,000	253,000,000	253,000,000	253,000,000	253,000,000	253,000,000	29,725,000	47.00%
61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	1,059,000,000	1,059,000,000	1,059,000,000	1,059,000,000	1,059,000,000	1,059,000,000	161,000,000	60.81%
61104	ចំណាយរៀបចំពិធីបុណ្យ	108,500,000	108,500,000	108,500,000	108,500,000	108,500,000	108,500,000	2,500,000	9.22%
61105	ចំណាយសម្រាប់គុណសម្បត្តិ និងក្រៅប្រទេស	348,000,000	348,000,000	348,000,000	348,000,000	348,000,000	348,000,000	21,875,000	25.14%
61107	ការិយាល័យ និងផ្សព្វផ្សាយព័ត៌មានសាធារណៈ	150,000,000	150,000,000	150,000,000	150,000,000	150,000,000	150,000,000	37,500,000	100.00%
6111	ចំណាយលើការងារសារព័ត៌មាន និងឯកសារ	29,000,000	29,000,000	29,000,000	29,000,000	29,000,000	29,000,000	7,250,000	100.00%
61111	ចំណាយលើការងារសារព័ត៌មាន	12,000,000	12,000,000	12,000,000	12,000,000	12,000,000	12,000,000	3,000,000	100.00%
61113	ចំណាយលើការងារសៀវភៅរាជកិច្ច	5,000,000	5,000,000	5,000,000	5,000,000	5,000,000	5,000,000	1,250,000	100.00%
61118	ចំណាយលើការងារសារព័ត៌មាន និងឯកសារផ្សេងៗ	12,000,000	12,000,000	12,000,000	12,000,000	12,000,000	12,000,000	3,000,000	100.00%
6112	ចំណាយទូទាត់សោហ៊ុយក្នុងប្រទេស	712,500,000	712,500,000	712,500,000	712,500,000	712,500,000	712,500,000	160,000,000	89.82%
61121	សោហ៊ុយដឹកជញ្ជូន	230,000,000	230,000,000	230,000,000	230,000,000	230,000,000	230,000,000	51,500,000	89.57%
61122	សោហ៊ុយបេសកម្ម	105,500,000	105,500,000	105,500,000	105,500,000	105,500,000	105,500,000	23,750,000	90.05%
61123	សោហ៊ុយស្នាក់នៅ	377,000,000	377,000,000	377,000,000	377,000,000	377,000,000	377,000,000	84,750,000	89.92%
6113	ចំណាយទូទាត់សោហ៊ុយក្រៅប្រទេស	901,000,000	901,000,000	901,000,000	901,000,000	901,000,000	901,000,000	145,500,000	64.59%
61131	សោហ៊ុយដឹកជញ្ជូន	313,000,000	313,000,000	313,000,000	313,000,000	313,000,000	313,000,000	47,000,000	60.06%
61132	សោហ៊ុយបេសកម្ម	140,000,000	140,000,000	140,000,000	140,000,000	140,000,000	140,000,000	25,000,000	71.43%
61133	សោហ៊ុយស្នាក់នៅ	448,000,000	448,000,000	448,000,000	448,000,000	448,000,000	448,000,000	73,500,000	65.63%
6114	សោហ៊ុយប្រៃសណីយ៍ និងទូរគមនាគមន៍	160,000,000	160,000,000	160,000,000	160,000,000	160,000,000	160,000,000	7,500,000	18.75%
61141	សោហ៊ុយប្រៃសណីយ៍	10,000,000	10,000,000	10,000,000	10,000,000	10,000,000	10,000,000	2,500,000	100.00%

៥

61142	សេវាហិរញ្ញវត្ថុសាធារណៈ	150,000,000	20,000,000	130,000,000	5,000,000	13.33%
-------	------------------------	-------------	------------	-------------	-----------	--------

ថ្ងៃ ទី ២៧ ខែ ០៧ ឆ្នាំ ២០១៧  
 រាជធានីភ្នំពេញ ថ្ងៃ ទី ២៧ ខែ ០៧ ឆ្នាំ ២០១៧

បានពិនិត្យត្រឹមត្រូវ និងឯកភាព

ថ្ងៃ ទី ២៧ ខែ ០៧ ឆ្នាំ ២០១៧

រាជធានីភ្នំពេញ ថ្ងៃ ទី ២៧ ខែ ០៧ ឆ្នាំ ២០១៧

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្សព្វផ្សាយ

**ហ៊ុន សែន ហ៊ុន**

បានឃើញ និងឯកភាព

ថ្ងៃ ទី ២៧ ខែ ០៧ ឆ្នាំ ២០១៧

រាជធានីភ្នំពេញ ថ្ងៃ ទី ២៧ ខែ ០៧ ឆ្នាំ ២០១៧

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្សព្វផ្សាយ

ថ្ងៃ ទី ២៧ ខែ ០៧ ឆ្នាំ ២០១៧



**សុខ ម៉ីន**

បានឃើញ និងពិនិត្យត្រឹមត្រូវ  
 ថ្ងៃ ទី ២៧ ខែ ០៧ ឆ្នាំ ២០១៧

បានឃើញ និងពិនិត្យត្រឹមត្រូវ

ថ្ងៃ ទី ២៧ ខែ ០៧ ឆ្នាំ ២០១៧

រាជធានីភ្នំពេញ ថ្ងៃ ទី ២៧ ខែ ០៧ ឆ្នាំ ២០១៧

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា

អគ្គនាយក នៃអគ្គនាយកដ្ឋាននគរូបនីកា

**អគ្គនាយក**

**ហ៊ុន សែន ហ៊ុន**

បានឃើញ និងឯកភាព

ថ្ងៃ ទី ២៧ ខែ ០៧ ឆ្នាំ ២០១៧

រាជធានីភ្នំពេញ ថ្ងៃ ទី ២៧ ខែ ០៧ ឆ្នាំ ២០១៧

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្សព្វផ្សាយ



**សុខ ម៉ីន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ ១៣៧ ល.រ.បណ.សហវ. ២០១៩**

**ប្រកាសអនុក្រឹត្យ**  
**ស្តីពី**

**ការតែងតាំងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**  
**អមនាយកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ**

**ឧបនាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

**ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- ឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
- បានឃើញអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ




- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ២៣៦ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
- បានឃើញប្រកាសលេខ១៤៥២ សហវ.អថ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការប្រគល់ភាគពួកវិទ្ធកម្មចំណូលថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១២១២២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១៨៩០ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីនីតិវិធីនៃការគ្រប់គ្រងរដ្ឋទេយ្យចំណូលសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- យោងតាមតម្រូវការចាំបាច់នៃការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្ន


**សម្រេច**

**ប្រការ១ .-**

ត្រូវបានតែងតាំង:

- ១- លោកស្រី គង់ សុផិរី ប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ឱ្យទទួលការងារជំនួយរដ្ឋទេយ្យករចំណូល នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ២- លោក ធី សែនសិរីវឌ្ឍន៍ ប្រធាននាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលជលផល ឱ្យទទួលការងារជំនួយរដ្ឋទេយ្យករចំណូលរងនៅរដ្ឋបាលជលផល អមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ៣- លោក វង សុក្រសិរី ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នៃរដ្ឋបាលព្រៃឈើ ឱ្យទទួលការងារជំនួយរដ្ឋទេយ្យករចំណូលរងនៅរដ្ឋបាលព្រៃឈើ អមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ៤- លោកស្រី កែវ ផល្លី អនុប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ឱ្យទទួលការងារជំនួយរដ្ឋទេយ្យករចំណូលរង អមនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

*(Handwritten mark)*

- ៥- កញ្ញា ឡុង មណ្ឌល ប្រធានការិយាល័យគ្រប់គ្រងថវិកានិយោគ នៃនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ឱ្យទទួលបានការងារជាជំនួយក្រសួងមណ្ឌលរង អមនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ៦- លោក យុត រ៉ូណង់ ប្រធានការិយាល័យហិរញ្ញកិច្ច នៃនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ឱ្យ ទទួលបានការងារជាជំនួយក្រសួងមណ្ឌលរង អមនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ៧- លោក ឡុង ធុល អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក នៃនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ឱ្យទទួលបានការងារជាជំនួយក្រសួងមណ្ឌលរង អមនៅក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ៨- លោក គាន់ សារិទ្ធ អនុប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក នៃនាយកដ្ឋាននីតិកម្មកសិកម្ម ឱ្យទទួលបានការងារជាជំនួយក្រសួងមណ្ឌលរង អមនៅនាយកដ្ឋាននីតិកម្ម កសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ៩- លោក ធីល វី មន្ត្រីការិយាល័យហិរញ្ញកិច្ច នៃនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ឱ្យទទួល បានការងារជាជំនួយក្រសួងមណ្ឌលរង អមនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ១០- លោក ចាន់ សំអុល មន្ត្រីការិយាល័យហិរញ្ញកិច្ច នៃនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ឱ្យទទួល បានការងារជាជំនួយក្រសួងមណ្ឌលរង អមនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ១១- លោកស្រី សុង ស៊ីណេ មន្ត្រីការិយាល័យគណនេយ្យ ហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានកសិកម្ម ឱ្យទទួល បានការងារជាជំនួយក្រសួងមណ្ឌលរងនៅអគ្គនាយកដ្ឋានកសិកម្ម អមក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ១២- លោក សិត សារិន មន្ត្រីនាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ នៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យទទួលបានការងារជា ជំនួយក្រសួងមណ្ឌលរងនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ១៣- លោក ហាំង ស៊ីហ្គោ មន្ត្រីការិយាល័យកិច្ចការរដ្ឋបាល នៃនាយកដ្ឋានកិច្ចការរដ្ឋបាល ឱ្យទទួល បានការងារជាជំនួយក្រសួងមណ្ឌលរង នៅសមត្ថកិច្ចគ្រប់គ្រងសាយភាយសកម្មជា អមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ១៤- លោក ឈឹម ណូវី មន្ត្រីការិយាល័យគណនេយ្យ នៃនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ឱ្យទទួល បានការងារជាជំនួយក្រសួងមណ្ឌលរង នៅអគ្គនាយកដ្ឋានកៅស៊ូ អមក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 



ប្រការ២ ..


ប្រកាសអន្តរក្រសួងលេខ៥៣៤ សហវ.ប្រក ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ស្តីពីការតែងតាំងរដ្ឋមន្ត្រីករ ចំណូលនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រកាសអន្តរក្រសួងលេខ១១៦១ សហវ.ប្រក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការតែងតាំងរដ្ឋមន្ត្រីករចំណូលរងបន្ថែមនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៣ ..

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន រតនាគារជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែន សារពើពន្ធ អគ្គាធិការ ប្រធានអង្គភាពពាក់ព័ន្ធទាំងអស់ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៩ សប្តាហ៍ទី ៣ លេខ ៥៦៤  
រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី  
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
  
អគ្គបណ្ឌិតសភាចារ្យ ស៊ុន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី  
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  
  
វេជ្ជ សាខុន

- កន្លែងទទួល៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងមុខងារសាធារណៈ
  - ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
  - ដូចប្រការ៣
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

លេខ.../.../...សហវ. ១២៣

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**

**ការបង្កើតរដ្ឋទេស្យបុរេប្រទានសម្រាប់ឆ្នាំ២០១៩**  
**របស់នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា**

**ឧបនាយករដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

**រដ្ឋមន្ត្រី**  
**ក្រសួងអប់រំ យុវជន និងកីឡា**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតម្រូវរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩អនក្រ.បក ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា ៤៦ និងមាត្រា ៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

១/៣

- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអនុក្រឹត្យលេខ ១៩៤ សហវ.ប្រក ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តថវិកាកម្មវិធីពេញលេញ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**ប្រការ១.\_**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាកម្មវិធី ជំពូក៦០“ការទិញ” ជំពូក៦១“សេវាកម្ម” ជំពូក៦៤“បន្ទុកបុគ្គលិក” នៅនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

**ប្រការ២.\_**

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

**ប្រការ៣.\_**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអនុក្រឹត្យលេខនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ ៤.**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធាន នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ០

ថ្ងៃ ០២ ខែ ០៣ ឆ្នាំ ២០១៩  
រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ០៣ ឆ្នាំ ២០១៩

**ឧបនាយករដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**  
  
**អង្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន**

**រដ្ឋមន្ត្រី**  
**ក្រសួងអប់រំ យុវជន និងកីឡា**  
  
**បណ្ឌិតសភាចារ្យ ឯង ជួន ណារ៉ុន**

**កន្លែងទទួល**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- កាលប្បវត្តិ -ឯកសារ





ក្រសួងអប់រំ យុវជន និងកីឡា  
នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ការវិនិយោគសម្រាប់បង្កើនគុណភាពសិក្សាស្រាវជ្រាវ  
ក្នុងវិស័យអប់រំក្រៅប្រព័ន្ធ

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ចំណាយ	គណនី	គណនី	គណនី	គណនី	ភាគរយ
				សរុប	ប្រើប្រាស់	ប្រើប្រាស់	ប្រើប្រាស់	ប្រើប្រាស់	
				១	២	៣	៤ = ២-៣	៥ = ៣/៤	៦ = ៣/១
សរុប				2,881,400,000	2,740,500,000	870,000,000	1,870,500,000	217,500,000	31.75%
60			ការទិញ	1,753,200,000	1,723,200,000	79,200,000	1,644,000,000	19,800,000	4.60%
	6001		សម្ភារៈរឹងសម្រាប់ប្រើប្រាស់	11,500,000	11,500,000	11,500,000	-	2,875,000	100.00%
		60011	សម្ភារៈរឹងសម្រាប់ប្រើប្រាស់ និងអនាម័យ	4,000,000	4,000,000	4,000,000	-	1,000,000	100.00%
		60014	សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រើប្រាស់	5,500,000	5,500,000	5,500,000	-	1,375,000	100.00%
		60015	ប្រេងឥន្ធនៈ និងប្រេងរ៉ែល	2,000,000	2,000,000	2,000,000	-	500,000	100.00%
	6002		សម្ភារៈរឹងសម្រាប់ប្រើប្រាស់	1,405,000,000	1,405,000,000	20,000,000	1,385,000,000	5,000,000	1.42%
		60021	សម្ភារៈកាបូបប៊ែរ	395,000,000	395,000,000	10,000,000	385,000,000	2,500,000	2.53%
		60022	សៀវភៅមើល និងឯកសារ	2,000,000	2,000,000	2,000,000	-	500,000	100.00%
		60023	ការបោះពុម្ព	1,008,000,000	1,008,000,000	8,000,000	1,000,000,000	2,000,000	0.79%
	6003		សៀវភៅអប់រំ និងសិក្សាស្រាវជ្រាវ	6,000,000	6,000,000	6,000,000	-	1,500,000	100.00%
		60037	សៀវភៅសម្រាប់ប្រើប្រាស់	6,000,000	6,000,000	6,000,000	-	1,500,000	100.00%
	6004		សំបុត្របំពាក់ និងការប្រើប្រាស់	13,000,000	13,000,000	13,000,000	-	3,250,000	100.00%
		60041	ឯកសណ្ឋាន	13,000,000	13,000,000	13,000,000	-	3,250,000	100.00%
	6005		សម្ភារៈតូចតាច សម្ភារៈ និងសម្ភារៈប្រើប្រាស់	317,700,000	287,700,000	28,700,000	259,000,000	7,175,000	9.98%
		60051	សម្ភារៈនិងប្រើប្រាស់បច្ចេកទេសសម្រាប់ប្រើប្រាស់	184,400,000	184,400,000	8,000,000	176,400,000	2,000,000	4.34%
		60052	សម្ភារៈ	33,600,000	33,600,000	6,000,000	27,600,000	1,500,000	17.86%
		60053	សម្ភារៈប្រើប្រាស់	6,700,000	6,700,000	6,700,000	-	1,675,000	100.00%
		60054	សម្ភារៈ និងឧបករណ៍ដឹកជញ្ជូន	30,000,000	-	-	-	-	-
		60055	សម្ភារៈនិងប្រើប្រាស់បច្ចេកទេសសម្រាប់ប្រើប្រាស់	61,000,000	61,000,000	6,000,000	55,000,000	1,500,000	9.84%
		60058	សម្ភារៈតូចតាច សម្ភារៈ និងសម្ភារៈប្រើប្រាស់ផ្សេងៗ	2,000,000	2,000,000	2,000,000	-	500,000	100.00%
61			សេវាកម្ម	1,112,200,000	1,001,300,000	774,800,000	226,500,000	193,700,000	77.38%
	6101		កិច្ចសន្យានៃការផ្តល់សេវាជាមួយសហគ្រាស	1,000,000	-	-	-	-	-
		61011	សេវាអនាម័យ	1,000,000	-	-	-	-	-
	6102		ការផ្តល់មធ្យោបាយដឹកជញ្ជូន	6,500,000	6,500,000	6,500,000	-	1,625,000	100.00%
		61021	ការផ្តល់មធ្យោបាយដឹកជញ្ជូន	6,500,000	6,500,000	6,500,000	-	1,625,000	100.00%
	6104		សេវាហិរញ្ញវត្ថុបណ្តោះអាសន្ន និងប្រើប្រាស់	51,600,000	51,600,000	45,500,000	6,100,000	11,375,000	88.18%
		61041	សេវាហិរញ្ញវត្ថុបណ្តោះអាសន្ន និងប្រើប្រាស់	51,600,000	51,600,000	45,500,000	6,100,000	11,375,000	88.18%
	6105		ការថែទាំនិងជួសជុល	137,500,000	137,500,000	37,500,000	100,000,000	9,375,000	27.27%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងគ្រួសារ	105,000,000	105,000,000	5,000,000	100,000,000	1,250,000	4.76%
		61054	ការថែទាំបណ្តាញផ្សេងៗ	7,500,000	7,500,000	7,500,000	-	1,875,000	100.00%
		61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	12,000,000	12,000,000	12,000,000	-	3,000,000	100.00%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	13,000,000	13,000,000	13,000,000	-	3,250,000	100.00%
	6110		ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	152,200,000	52,300,000	40,300,000	12,000,000	10,075,000	77.06%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	50,300,000	50,300,000	38,300,000	12,000,000	9,575,000	76.14%
		61104	ចំណាយរៀបចំពិធីបុណ្យ	99,900,000	-	-	-	-	-
		61107	ការរៀបចំនិងផ្សព្វផ្សាយព័ត៌មានសាធារណៈ	2,000,000	2,000,000	2,000,000	-	500,000	100.00%
	6112		សេវាហិរញ្ញវត្ថុបណ្តោះអាសន្នប្រើប្រាស់	740,300,000	740,300,000	631,900,000	108,400,000	157,975,000	85.36%
		61121	សេវាហិរញ្ញវត្ថុបណ្តោះអាសន្ន	125,900,000	125,900,000	110,900,000	15,000,000	27,725,000	88.09%
		61122	សេវាហិរញ្ញវត្ថុបណ្តោះអាសន្ន	83,200,000	83,200,000	73,900,000	9,300,000	18,475,000	88.82%
		61123	សេវាហិរញ្ញវត្ថុបណ្តោះអាសន្ន	531,200,000	531,200,000	447,100,000	84,100,000	111,775,000	84.17%
	6113		សេវាហិរញ្ញវត្ថុបណ្តោះអាសន្នប្រើប្រាស់	13,100,000	13,100,000	13,100,000	-	3,275,000	100.00%

	61132	សោហ៊ុយបេសកកម្ម	13,100,000	13,100,000	13,100,000	-	3,275,000	100.00%
	6114	សោហ៊ុយប្រៃសណីយ៍ និងទូរគមនាគមន៍	10,000,000	-	-	-	-	-
	61142	សោហ៊ុយទូរគមនាគមន៍	10,000,000	-	-	-	-	-
64		បន្ទុកបុគ្គលិក	16,000,000	16,000,000	16,000,000	-	4,000,000	100.00%
	6403	ប្រាក់បំណាច់ផ្សេងៗ	16,000,000	16,000,000	16,000,000	-	4,000,000	100.00%
	64038	ប្រាក់បំណាច់ផ្សេងៗ	16,000,000	16,000,000	16,000,000	-	4,000,000	100.00%

បានឃើញ និងពិនិត្យត្រឹមត្រូវ  
 ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ស.វ.២០១៩  
 រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩  
 ឃ. ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា  
 អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ

**អគ្គនាយក**  
 ប៊ុន ប្រាសាទ

ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ស.វ.២០១៩  
 រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩  
 អគ្គនាយកដ្ឋានគណនេយ្យ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងពិនិត្យត្រឹមត្រូវ  
 ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ស.វ.២០១៩  
 រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩  
 ឃ. ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា  
 អគ្គនាយកនៃអគ្គនាយកដ្ឋានវិភាគ  
 ប្រទេសកម្ពុជា

**អគ្គនាយក**  
 គីន កោសល្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ  
 ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ស.វ.២០១៩  
 រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩  
 ប្រធានអនុគណនេយ្យ  
 នាយកដ្ឋានអប់រំ ក្រៅប្រព័ន្ធ

**គ្រូប.លក្ខិណា**  
 គ្រូប.គុណប័រ

បានឃើញ និងពិនិត្យត្រឹមត្រូវ  
 ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ស.វ.២០១៩  
 រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩  
 អគ្គនាយកដ្ឋានគណនេយ្យ



បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ ១៩ អនក្រ.បក ០១ ២០១៩**

**ប្រកាសអនុក្រសួង**  
**ស្តីពី**

**ការបង្កើតវិទ្យាស្ថានប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៩**  
**របស់នាយកដ្ឋានសហគ្រាស និង ទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងអប់រំ យុវជន និងកីឡា**

**ឧបនាយករដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**រដ្ឋមន្ត្រី**  
**ក្រសួងអប់រំ យុវជន និងកីឡា**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៤/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ១៩៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

១/៣ *[Signature]*



- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ ✓
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ ✓
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ✓
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ /
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាស ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយ តាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ ✓
- បានឃើញប្រកាសអន្តរក្រសួងលេខ១៩៤ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា ✓
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋនៃក្រសួងអប់រំ យុវជន និងកីឡា។

**សង្ខេប**

**ប្រការ១ .-**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក៦០ (ការទិញ) ជំពូក៦១ (សេវាកម្ម) នៅនាយកដ្ឋានសម្ភារៈ និងទ្រព្យ សម្បត្តិរដ្ឋនៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួល ប្រកាស ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃ ប្រកាស លេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋ បាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

**ប្រការ២ .-**

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

**ប្រការ៣ .-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

២/៣ *AS*

*h N h*

**ប្រការ ៤ .-**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នាយកដ្ឋានហិរញ្ញវត្ថុ និងនាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមមិវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡាត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃពុធ ១៦ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩



អគ្គបណ្ឌិតសភាចារ្យ សុខ ព័ន្ធមុនីរ័ត្ន



បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន

**កន្លែងទទួល**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ក្រសួងអប់រំ យុវជន និងកីឡា  
នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ការវាយតម្លៃសម្ភារៈរដ្ឋទ្រព្យប្រធានថវិកាអង្គជំរឿន  
តាមចំណាត់ថ្នាក់សេដ្ឋកិច្ចឆ្នាំ២០១៩ របស់នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ច្បាប់	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ហិរញ្ញវត្ថុ ឆ្នាំ២០១៩	ដែល ជ្រើសរើស	រដ្ឋទ្រព្យប្រធាន	ទូទាត់ធម្មតា	បង្វិល រដ្ឋទ្រព្យប្រធាន	
				១	២	៣	៤ = ២-៣	៥ = ៣/៤	៦ = ៣/២
<b>សរុប</b>				3,650,900,000	3,447,700,000	646,820,000	2,800,880,000	161,705,000	18.76%
60			ការទិញ	2,899,000,000	2,703,000,000	111,000,000	2,592,000,000	27,750,000	4.11%
	6001		សម្ភារផ្គត់ផ្គង់ថែទាំ	1,027,000,000	1,027,000,000	25,000,000	1,002,000,000	6,250,000	2.43%
		60011	សម្ភារផ្គត់ផ្គង់សម្ភារ និងអនាម័យ	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
		60014	សម្ភារផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារឧបករណ៍	15,000,000	15,000,000	15,000,000	-	3,750,000	100.00%
		60015	ប្រេងឥន្ធនៈ និងប្រេងរ៉ែរិល	1,007,000,000	1,007,000,000	5,000,000	1,002,000,000	1,250,000	0.50%
	6002		សម្ភារផ្គត់ផ្គង់ផ្នែករដ្ឋបាល	57,000,000	57,000,000	36,000,000	21,000,000	9,000,000	63.16%
		60021	សម្ភារការិយាល័យ	52,000,000	52,000,000	31,000,000	21,000,000	7,750,000	59.62%
		60023	ការបោះពុម្ព	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
	6003		ស្បៀងអាហារ និងផលិតផលកសិកម្ម	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
		60037	ស្បៀងសម្រាប់រដ្ឋបាល	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
	6004		សំលៀកបំពាក់ និងការតុបតែង	10,000,000	10,000,000	10,000,000	-	2,500,000	100.00%
		60041	ឯកសណ្ឋាន	10,000,000	10,000,000	10,000,000	-	2,500,000	100.00%
	6005		សម្ភារតូចតាច សង្ហារឹម និងសម្ភារបរិក្ខារ	1,644,000,000	1,604,000,000	35,000,000	1,569,000,000	8,750,000	2.18%
		60051	សម្ភារនិងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
		60052	សង្ហារឹម	448,800,000	448,800,000	5,000,000	443,800,000	1,250,000	1.11%
		60053	សម្ភារប្រើប្រាស់	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
		60054	សម្ភារ និងឧបករណ៍ដឹកជញ្ជូន	40,000,000	-	-	-	-	-
		60055	សម្ភារនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	1,145,200,000	1,145,200,000	20,000,000	1,125,200,000	5,000,000	1.75%
	6006		ថាមពលនិងទឹក	156,000,000	-	-	-	-	-
		60061	អគ្គិសនី	150,000,000	-	-	-	-	-
		60062	ទឹក	6,000,000	-	-	-	-	-
61			សេវាកម្ម	751,900,000	744,700,000	535,820,000	208,880,000	133,955,000	71.95%
	6101		កិច្ចសន្យានៃការផ្តល់សេវាធម្មតាសហគ្រាស	3,600,000	-	-	-	-	-
		61011	សេវាអនាម័យ	3,600,000	-	-	-	-	-
	6104		សេវាហិរញ្ញបណ្ណៈបណ្តាល ក្នុងនិងក្រៅប្រទេស	92,600,000	92,600,000	92,600,000	-	23,150,000	100.00%
		61041	សេវាហិរញ្ញបណ្ណៈបណ្តាលក្នុងនិងក្រៅប្រទេស	92,600,000	92,600,000	92,600,000	-	23,150,000	100.00%
	6105		ការថែទាំនិងជួសជុល	75,000,000	75,000,000	75,000,000	-	18,750,000	100.00%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	10,000,000	10,000,000	10,000,000	-	2,500,000	100.00%



61054	ការថែទាំបណ្តាញផ្សេងៗ	10,000,000	✓	10,000,000	10,000,000	-	2,500,000	100.00%
61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	40,000,000	✓	40,000,000	40,000,000	-	10,000,000	100.00%
61057	ការថែទាំនិងជួសជុលសម្ភារ និងឧបករណ៍បច្ចេកទេស	15,000,000	✓	15,000,000	15,000,000	-	3,750,000	100.00%
6108	សោហ៊ុយដឹកជញ្ជូន	10,000,000	✓	10,000,000	10,000,000	-	2,500,000	100.00%
61088	សោហ៊ុយដឹកជញ្ជូនផ្សេងៗ	10,000,000	✓	10,000,000	10,000,000	-	2,500,000	100.00%
6110	ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	4,000,000	✓	4,000,000	4,000,000	-	1,000,000	100.00%
61104	ចំណាយរៀបចំព័ត៌មានបុណ្យ	4,000,000	✓	4,000,000	4,000,000	-	1,000,000	100.00%
6112	សោហ៊ុយបេសកកម្មក្នុងប្រទេស	522,200,000	✓	522,200,000	313,320,000	208,880,000	78,330,000	60.00%
61121	សោហ៊ុយដឹកជញ្ជូន	110,800,000	✓	110,800,000	66,480,000	44,320,000	16,620,000	60.00%
61122	សោហ៊ុយបេសកកម្ម	56,100,000	✓	56,100,000	33,660,000	22,440,000	8,415,000	60.00%
61123	សោហ៊ុយស្នាក់នៅ	355,300,000	✓	355,300,000	213,180,000	142,120,000	53,295,000	60.00%
6113	សោហ៊ុយបេសកកម្មក្រៅប្រទេស	40,900,000	✓	40,900,000	40,900,000	-	10,225,000	100.00%
61131	សោហ៊ុយដឹកជញ្ជូន	12,600,000	✓	12,600,000	12,600,000	-	3,150,000	100.00%
61132	សោហ៊ុយបេសកកម្ម	3,500,000	✓	3,500,000	3,500,000	-	875,000	100.00%
61133	សោហ៊ុយស្នាក់នៅ	24,800,000	✓	24,800,000	24,800,000	-	6,200,000	100.00%
6114	សោហ៊ុយប្រៃសណីយ៍ និងទូរគមនាគមន៍	3,600,000	✓	-	-	-	-	-
61142	សោហ៊ុយទូរគមនាគមន៍	3,600,000	✓	-	-	-	-	-

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៩  
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៩  
ប្រតិភូរាជរដ្ឋាភិបាលឧបនាយករដ្ឋមន្ត្រី  
អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ

**អគ្គនាយក**

*[Signature]*  
ប៊ុំណា ប្រាសាទសុវណ្ណអារាម

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៩  
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៩  
ប្រតិភូរាជរដ្ឋាភិបាលឧបនាយករដ្ឋមន្ត្រី  
អគ្គនាយកនៃអគ្គនាយកដ្ឋានវិនិយោគ  
ប្រធានគ្រូបង្កើតកម្មវិធីប្រតិបត្តិ  
អនុវត្តស្តង់ដារ និងគុណភាព

*[Signature]*  
គីន កោសល្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៩  
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៩  
ប្រធានអនុគណនីកា  
នាយកដ្ឋានសម្ភារ និងទ្រព្យសម្បត្តិរដ្ឋ

*[Signature]*  
យាង

ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៩  
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៩  
ប្រធានអនុគណនីកា  
នាយកដ្ឋានសម្ភារ និងទ្រព្យសម្បត្តិរដ្ឋ

*[Signature]*  
ព្រី ពាក់

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៩  
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៩  
ប្រធានអនុគណនីកា  
នាយកដ្ឋានសម្ភារ និងទ្រព្យសម្បត្តិរដ្ឋ

*[Signature]*  
អគ្គបណ្ឌិតសភាចារ្យ អូង ព័ន្ធមុនីរ័ត្ន

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៩  
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៩  
ប្រធានអនុគណនីកា  
នាយកដ្ឋានសម្ភារ និងទ្រព្យសម្បត្តិរដ្ឋ

*[Signature]*  
បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន

បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន

*[Handwritten mark]*



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

លេខ : ៣៣៦/រកម/ប្រក១០

ថ្ងៃ ពុធ ១៤ ខែ តុលា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន យីឡាយហ្វា (ខេមបូឌា) ហ្គាមិន ឯ.ក

**ស ម្រេ ម**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន យីឡាយហ្វា (ខេមបូឌា) ហ្គាមិន ឯ.ក (YILAIFA (CAMBODIA) GARMENT CO. LTD.) តំណាងដោយ លោក XU, GUONANG បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ផ្លូវវែងស្រែង អគារB ក្រុមទី៨ ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។



*(Handwritten signature)*



ឈ្មោះផលិតផល  
សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code  
១៤១០

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ៖** " រោងចក្រកាត់ដេរសម្លៀកបំពាក់ យីឡាយហ្វា (ខេមបូឌា) ហ្គាមិន ឯ.ក "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។





**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**  
**រដ្ឋលេខាធិការ**  
  
**ហេង សុខគង់**

- មជ្ឈមណ្ឌល៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងបរិស្ថាន
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
  - វិទ្យាស្ថានស្តង់ដារកម្ពុជា
  - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
  - សាលារាជធានីភ្នំពេញ
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
  - រដ្ឋបាលខណ្ឌមានជ័យ
  - រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ
  - “ដើម្បីជូនជ្រាប”
  - ដួងប្រការ១៤ “ដើម្បីអនុវត្ត”
  - ឯកសារ-កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft  
លេខ : ៣៧៧ អនក្រ.បក.១៧

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

ថ្ងៃ...ពុធ...សីហា... ខែ...សីហា... ឆ្នាំ ប សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...១៧... ខែ...សីហា... ឆ្នាំ២០១៨

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ របស់ក្រុមហ៊ុនស៊ីកីកីស៊ី អៅដរ វ៉ែ (ខេមបូឌា) ឯ.ក

**ស ៤ ប្រ ម**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីកីកីស៊ី អៅដរ វ៉ែ (ខេមបូឌា) ឯ.ក (CPPC OUTDOOR WEAR (CAMBODIA) CO., LTD.) តំណាងដោយលោក CHAIPONG CHAINAPAPORN បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

*(Signature)*





ឈ្មោះផលិតផល  
សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code  
១៤១០

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ៖** " រោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីកីកីស៊ី អៅដរ វៃរ (ខេមបូឌា) ហ្គាមិន ឯ.ក "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមដំណាក់កាលនៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



*(Handwritten signature)*



**ប្រការ១០០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១០៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១០៤** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១០៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *[Signature]*

**ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**  
**រដ្ឋលេខាធិការ**  
*[Signature]*  
**ហេង សុខគង់**

- ឧបនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកំលូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តកំពង់ស្ពឺ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
- រដ្ឋបាលស្រុកសំរោងទង
- រដ្ឋបាលឃុំត្រពាំងគង
- "ដើម្បីជូនជ្រាប"
- ដុចប្រការ១៤ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ៣៥៤ រកម/១៦០៦/០១៨

ថ្ងៃ... ១៧... ខែ... ឆ្នាំ... ស.វ. ២០១៨  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ខែ... ឆ្នាំ២០១៨

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ហ្វេងហ្វាន (ខេមបូឌា) ឯ.ក

**ស ្រេ ម**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន ហ្វេងហ្វាន (ខេមបូឌា) ឯ.ក (FENGFAN (CAMBODIA) CO., LTD) តំណាងដោយ លោក CHEN, XIAOXI បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ២ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។





ឈ្មោះដំណើរការ  
សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code  
១៤១០

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លូវឈ្មោះរោងចក្រ៖** " រោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វេងហ្វាន (ខេមបូឌា) ឯ.ក "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។





**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តតាកែវ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
រដ្ឋលេខាធិការ  
ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តតាកែវ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តតាកែវ
- រដ្ឋបាលស្រុកបាទី
- រដ្ឋបាលឃុំកណ្តឹង
- "ដើម្បីជូនដោយ"
- ដូចប្រការ១៤ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ  
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ  
ទីស្តីការគណៈរដ្ឋមន្ត្រី